

អាគារបេឡាតិបេបសន្តិសុខសង្គម





ប្រតិករ

ព្រឹត្តិបត្រព័ត៌មានបេឡាហាគីបេបសន្តិសុខសង្គម

ប.ស.ស ចេញផ្សាយឆ្នាំទី០២ លេខទី០២ ឆ្នាំ២០១២

- ៦. អនុសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីប្រជុំបូកសរុប
- ៦. យុទ្ធសាស្ត្រប្រជុំផ្សព្វផ្សាយអប់រំនៅតំបន់សេដ្ឋកិច្ចពិសេស
- ៦. ឯកឧត្តមរដ្ឋមន្ត្រី វង ឈុន ក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយអប់រំ នៅខេត្តកំពង់ឆ្នាំង
- ៦. សកម្មភាពការងាររបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស
- ៦. ទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស នៅប្រទេសឡាវ
- ៦. ក្រុមប្រឹក្សាបច្ចេកទេសរបស់ ប.ស.ស (ក.ប.ស.ស)
- ៦. សកម្មភាពការងាររបស់គណៈកម្មការវេជ្ជសាស្ត្រ
- ៦. គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស
- ៦. គណៈកម្មការ សិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីស្លាប់... (ស.ទ.ប.ក)
- ៦. សកម្មភាពការងារបច្ចេកទេស និងបច្ចេកទេស
- ៦. សកម្មភាពការងាររបស់ការិយាល័យភាពជាដៃគូ
- ៦. សកម្មភាពការងាររបស់ការិយាល័យអធិការកិច្ច
- ៦. កិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីព្យាបាល គ្លីនិកឯកជន
- ៦. បញ្ជីឈ្មោះមន្ត្រីពេទ្យបច្ចេកទេសស្រាវជ្រាវ ប.ស.ស
- ៦. គ្រោះថ្នាក់បរិស្ថាននៅកម្ពុជា
- ៦. ក្រុមប្រចាំការ ២៤ ម៉ោង
- ៦. ការិយាល័យ ប.ស.ស តាមបណ្តាខេត្ត-ខេត្ត
- ៦. ការរៀបចំយន្តការនៃការទូទាត់សេវាសុខាភិបាល
- ៦. ការចូលរួមរបស់មន្ត្រី ប.ស.ស នៅប្រទេសកូរ៉េ
- ៦. គោលនយោបាយ និងការពង្រីកវិសាលភាព
- ៦. ការងារបណ្តុះបណ្តាលវេជ្ជសាស្ត្រសម្រាប់ ប.ស.ស
- ៦. ការបណ្តុះបណ្តាលបុគ្គលិក និងប្រឡង
- ៦. ការចូលរួមរបស់មន្ត្រី ប.ស.ស នៅប្រទេសកូរ៉េ




រចនាសម្ព័ន្ធព្រឹត្តិបត្រ

ប.ស.ស

១២		
១៣		
១៤	បាងហ្វាង	លោក អ៊ុក សម័ទ្យា
១៥	និពន្ធតាយក	លោក ជាន ម៉ុនរិទ្ធ
	និពន្ធតាយករង	លោក ខួន ប័ន្តតារា
	លេខាធិការ	កញ្ញា លីន សុវត្តា
	ផ្នែកកុំព្យូទ័រ	លោក កឹម បណ្ណារិទ្ធ
១៧	ក្រុមព័ត៌មាន	លោក លី វណ្ណា
		លោក ឡាយ សុវច
១៨		លោក ផាន់ ជីវសែ
១៩		
២០		

របាយការណ៍លទ្ធផលការងាររបស់អង្គការស្តីពីសុខសុខភាព



អនុសាសន៍ សម្រេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ក្នុងពិធី សម្រោចអគារ
សមិទ្ធផល និង ពិធីបើក
សន្និបាតប្រកួតប្រជែងការងារ
អាណត្តិ នៃការអនុវត្ត
ផែនការសកម្មភាព រយៈពេល
៤ឆ្នាំ (២០០៩- ២០១២) និង
ទិសដៅការងារឆ្នាំ២០១៣
របស់ក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ**



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ៦ ចំណុចក្នុងនោះចំណុចទី២ ទាក់ទងនឹងវិស័យសន្តិសុខសង្គមដោយផ្ដោតសំខាន់ទៅលើ៖ (ការជំរុញការកិតត្រូវបាន ល្អិតល្អន់អំពីប្រយោជន៍កម្មការនិយោជិតឲ្យបានប្រសើរ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពតាមរយៈការអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារជាដំបូងរបបបន្តទៀត ជាពិសេសត្រូវកិតត្រូវដល់អ្នកធ្វើការ ក្រៅម្ចាស់ការដែលមិនអាច ទទួលបាននូវសោធន៍វត្តមាន អត្ថប្រយោជន៍ពេលឈឺថ្លា និងការការពារលើ ហានិភ័យនៃការងារ ដូចជាគ្រោះថ្នាក់ និងការខូចសុខភាពជាដើម។

**យុទ្ធសាស្ត្រប្រជុំផ្សព្វផ្សាយអប់រំអំពី លក្ខខណ្ឌការងារ
លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម
វិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយ
មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ**



លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងពិធីផ្សព្វផ្សាយ



លោកជំទាវឧបនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងសន្ទរកថាក្នុងអង្គពិធី

កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មាន ប្រារព្ធពិធីប្រជុំនៃយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំអំពី លក្ខខណ្ឌការងារ លក្ខខណ្ឌ អនាម័យសុវត្ថិភាពការងារ អត្ថប្រយោជន៍ សន្តិសុខសង្គម វិធានការទប់ស្កាត់ករណី សន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដោយមធ្យោបាយដឹកជញ្ជូនកម្មករនិ- យោជិត ដែលរៀបចំដោយបេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម វង់ សុត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រី

ក្រោមឪវាទ ស្ថាប័ន/អង្គការពាក់ព័ន្ធ ជុំវិញរាជធានី-ខេត្ត និងមាន ការចូលរួមពី សំណាក់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសមានការចូលរួមរបស់ កម្មករ និយោជិត យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រីបានសម្តែងក្តី សោមនស្ស រីករាយ ដោយទទួលបានការអញ្ជើញចូលរួម ក្នុងអង្គពិធី និងបានសម្តែងនូវការរីកចម្រើនស្ថាប័ន យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន អង្គការ អង្គការជាតិ អន្តរជាតិ និងដៃគូ អភិវឌ្ឍន៍នានា ដែលបានចំណាយ ពេលវេលា ដ៏មមាញឹក អញ្ជើញចូលរួមក្នុង ពិធីផ្សព្វផ្សាយដ៏មាន អត្ថន័យនេះ ។

លោកជំទាវបានលើកឡើងអំពីប្រវត្តិ នៃការកកើតរោងចក្រកាត់ដេរ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ដោយមានអ្នក វិនិយោគទុនបរទេសជាច្រើនបានមក វិនិយោគ នៅប្រទេសកម្ពុជាយើង និងបាន បង្កើតនូវរោងចក្រកាត់ដេរជាច្រើនកន្លែង ។ លោកជំទាវបានមានប្រសាសន៍រំលឹកថានៅ ឆ្នាំ១៩៩៦ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប បានផ្តល់ប្រព័ន្ធអនុគ្រោះក្នុងការនាំចេញ ផលិតផលដល់កម្ពុជា ។

ការអភិវឌ្ឍន៍ និងភាពរីកចំរើននៃវិស័យ ឧស្សាហកម្ម កាត់ដេរនៅកម្ពុជានាពេលនោះ

បានដើរតួនាទីយ៉ាងសកម្ម ក្នុងសក្តានុពល សេដ្ឋកិច្ចជាតិ ។ លក្ខណៈស្តង់ដារក្នុងការ ផលិតបានធ្វើឲ្យកម្ពុជាទទួលបានកូតានាំ ចេញទៅសហរដ្ឋ អាមេរិក នៅឆ្នាំ១៩៩៩ ។ លោកជំទាវ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ ធ្ងន់ លើរោងចក្រកាត់ដេរដែលមានការកើន ឡើងគួរឲ្យកត់សំគាល់ ចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៦ដោយពេលនោះ យើងមានរោងចក្រ កាត់ដេរចំនួន ៤៤ រោងចក្រ ខណៈ ដែលក្នុង ឆ្នាំ២០១០ ចំនួន រោងចក្របានកើនដល់ ៣៤០ រោងចក្រ ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ ចំនួន ៧៧៥ រោងចក្រ ដែលបានចុះបញ្ជីកា នៅបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ កន្លង ទៅថ្មីៗនេះ សមាជិក សមាគមរោងចក្រកាត់ ដេរកម្ពុជា បាននាំចេញនូវសំលៀកបំពាក់ និងស្បែកជើងដែលបាន ផលិតរួចរាល់ហើយ មានតំលៃជាង ៤ ពាន់ លានដុល្លារ ។ ចំពោះចំនួន នេះ ប្រហែលជា៨០% នៃការនាំចេញ សរុប របស់ប្រទេសកម្ពុជា និងបានជួយទ្រទ្រង់ សេដ្ឋកិច្ចជាតិបានជាច្រើន ផ្នែកផងដែរ ដូចជាការបង្កើតឲ្យមានការងារធ្វើការ ហូរ ចូលរូបិយប័ណ្ណបរទេស ការផ្ទេរបច្ចេកវិទ្យា ជាច្រើន និង ការ អភិវឌ្ឍន៍ធនធានមនុស្ស ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ ជូនដល់បងប្អូន កម្មករ កម្មការិនី អំពី អត្ថ ប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលក៏ ដូចជាក្រសួងការងារ និងបណ្តុះបណ្តាល

វិជ្ជាជីវៈ និងអង្គការ ពាក់ព័ន្ធដីទៃទៀតក្នុង នោះមានអង្គការបេឡាជាតិរបប សន្តិសុខ សង្គមដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ធានារ៉ាប់រងហានិភ័យការងារ គ្រោះថ្នាក់ការងារ ជូនដល់កម្មករនិយោជិតដែលទទួលរង គ្រោះថ្នាក់ជាយថាហេតុណាមួយនោះក្នុង ពេលបំពេញការងារ ។

ជាចុងក្រោយ លោកជំទាវឧបនាយករដ្ឋ មន្ត្រីប្រចាំការ រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានផ្តាំធ្វើ ដល់ ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធរួមសហការ អនុវត្ត ច្បាប់ជាធរមាន ។ លោកជំទាវក៏បានផ្តាំធ្វើ ផងដែរដល់ក្លាយៗកម្មករកម្មការិនី ឲ្យខិតខំធ្វើ ការរក្សាវិន័យក្នុងការងារ និងសហការរួមរួម ការងារដូចពាក្យស្លោក មួយបានពោលថា ៖ *និយោជក និងកម្មករនិយោជិតជាម្ចាស់បាយរួម*។



លោក អ៊ុក ស៊ីមវិទ្យា នាយកប.ស.ស



មន្ត្រីស្ថាប័នពាក់ព័ន្ធ និងតំណាង និយោជក និយោជិត



ឯកឧត្តម វេទ សុត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញឡើងវិញសន្ទរកថា

ជាមួយគ្នានោះដែរ ឯកឧត្តម វេទ សុត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដែរថាបាតុភាព ជួលសន្លប់របស់កម្មករ កម្មការិនីរមែង កើតឡើងជារឿយៗនៅតាមបណ្តារោង ចក្រសហគ្រាសនានា ជាពិសេស រោង ចក្រកាត់ដេរសំលៀកបំពាក់ និង ស្បែក ជើង។ ជាក់ស្តែងគិតត្រឹម ០៩ ខែដើមឆ្នាំ ២០១២ បាតុភាពជួល សន្លប់ប្រភេទនេះ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងរោងចក្រ ចំនួន ១៧ ដែលមានកម្មករនិយោជិតរងគ្រោះ ចំនួន ១៤៥០ នាក់ ទាំងនៅភ្នំពេញ និង នៅតាម បណ្តាខេត្តនានា។ ករណីនេះ បើធៀប នឹងឆ្នាំ២០១១ ក្រសួងសង្កេត ឃើញថាមានការកើនឡើង ៤០% ប៉ុន្តែ ចំនួន កម្មករនិយោជិតបានថយចុះ ៣០% បើធៀបនឹងឆ្នាំដដែល។ យោងតាម ទិន្នន័យខាងលើ យើងអាចសន្និដ្ឋានបានថា បណ្តារោងចក្រដែលកើតមានករណី សន្លប់ កាលពីក្នុងឆ្នាំ២០១២ ដែលធ្លាប់មានកម្មករ និយោជិតសន្លប់ក្នុងចំនួនច្រើន ត្រូវបាន

ថយចុះនៅសល់តិចជាង ក្នុងឆ្នាំ២០១២។ ទោះជា យ៉ាង ណាក្តី តាម ការតាមដាន និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ របស់ក្រសួង ជាពិសេសគណៈ កម្មការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារបាន បញ្ជាក់ថា បាតុភាពសន្លប់ ភាគ ច្រើនដែលបានកើត ឡើងគឺ ច្រើនកើតមានចំពោះ រោង ចក្រដដែលៗ និងលើកម្មករ និយោជិតដដែលៗ ដោយក្នុង នោះ គឺបានផ្តើមចេញពីមនុស្សម្នាក់ឬពីរ នាក់បន្ទាប់មកទើប រាលដាល ប្រៀបដូចជា ជំងឺឆ្លង ទៅកាន់ កម្មករដទៃទៀតជាបន្តបន្ទាប់ រហូតឈានដល់ការសន្លប់រាប់សិបនាក់។ ប៉ុន្តែផ្អែកតាមការពិនិត្យស្ថានភាពជារួម អ្នករងគ្រោះមិនមានលក្ខណៈ ធ្ងន់ធ្ងររហូត ដល់បាត់បង់ជីវិតនោះទេ។ ក្រៅពីករណី ជួលសន្លប់នៅកន្លែងធ្វើការក្រសួង ក៏បាន ដឹងថាបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍



មន្ត្រីមកពីស្ថាប័នផ្សេងៗចូលរួមក្នុងពិធី

ក៏ជាកត្តាមួយ ដែលធ្វើឲ្យ រាជរដ្ឋាភិបាល មានការបារម្ភ និងកំពុងរិះរកគ្រប់វិធាន ការដើម្បីទប់ស្កាត់ដូចគ្នាផងដែរ។ ជាពិ សេសករណីគ្រោះថ្នាក់ដោយមធ្យោបាយ ដឹកជញ្ជូន កម្មករ កម្មការិនីដែលជាកត្តា ស្មុគស្មាញ ទាមទារឲ្យមានការចាត់វិធាន ការទប់ស្កាត់ឲ្យបានទាន់ពេលវេលាផង ដែរ។ កន្លងមកក្នុងចំណោមគ្រោះថ្នាក់ ការងារដែលកើតមានដោយហេតុចំពោះ កម្មករនិយោជិត គ្រោះថ្នាក់ដែលមាន

ស្ថានភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត គឺជាករណីគ្រោះថ្នាក់ពេលធ្វើដំណើរ។ ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន បេឡាជាតិរបបសន្តិសុខសង្គម ជាសេនាធិការ ក្រោមកិច្ចសហការជាមួយ គណៈកម្មការទប់ ស្តាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងារ រួមមាននាយកដ្ឋាន អធិការកិច្ចការងារ នាយកដ្ឋានពេទ្យការ ងារការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ និងអង្គការពាក់ព័ន្ធនានា បាន ចូលរួមក្នុងយុទ្ធសាស្ត្រការផ្សព្វផ្សាយអប់រំ ដល់បងប្អូនកម្មករនិយោជិត និងនិយោជក អំពីកត្តាណាត់នានា ដែលអាចនាំឲ្យមានការ លេចចេញនូវបាតុភាពដួលសន្លប់នៅកន្លែង ធ្វើការ និងកត្តាណាត់ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ ក្រោយពីបំពេញការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កន្លង មក ក្រសួងបានធ្វើការផ្សព្វផ្សាយពាក់ ព័ន្ធនឹងបញ្ហានេះបានចំនួន ៤ លើករួចហើយ ដូចជាកាលពីថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១២ បានចំនួន ២ លើក ដែលលើកទី១ ធ្វើនៅរោងចក្រ សាប៊ីណា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មាន កម្មករនិយោជិតចូលរួមចំនួន ១០៧៩ នាក់ និងលើកទី២ ធ្វើនៅរោងចក្រ ត្រៃតកៀរ ដែលមានកម្មករនិយោជិតចូលរួមប្រមាណ ១០០០ នាក់ ព្រមជាមួយនឹងការចាប់អារម្មណ៍ យ៉ាងផុសផុលពីសំណាក់អ្នកចូលរួម។ ដូចគ្នាដែរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ

២០១២ ក្រសួងក៏បានធ្វើចំនួន ២ លើក បន្ថែមទៀត គឺលើកទី១ នៅរោងចក្រ ជីមលី មានកម្មករនិយោជិតចូលរួមចំនួន ១៣៨០ នាក់ ដែលក្នុងនោះមានការចូលរួមមកពីរោង ចក្រចំនួន ៣ គឺរោងចក្រ ជីមលី, យូណាយធីត អាប៉ាវ៉ែល, និងរោងចក្របឋមីតសាប៊ីណា។ ចំណែកលើកទី២ ធ្វើនៅរោងចក្រ ហាតអិនជំប្រាយ មានកម្មករនិយោជិតចូលរួម ១២២០ នាក់ មកពីរោងចក្រចំនួន២ គឺហាតអិនជំប្រាយ និងហ្គោប័ល។ រហូតដល់ដំណាច់ឆ្នាំ២០១២ ក្រសួងបានធ្វើការបណ្តុះបណ្តាលនេះបាន ច្រើនលើករួចមកហើយទាំងនៅតាមរាជធានី ក្រុង និងបណ្តាខេត្តមួយចំនួនដែលមាន ជាអាទិ៍ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមជាដើម ដោយមានកម្មករនិយោជិត ចូលរួមសរុប ប្រមាណជា ៣ម៉ឺននាក់។ សម្រាប់ការផ្សព្វផ្សាយ អប់រំដែលបានធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសកុ សំពេញនេះវិញមានការចូលរួមពីសំណាក់កម្មករ កម្មករនិយោជិតប្រមាណ ១៥០០ នាក់ មកពីរោងចក្រជាង ២០ចូលរួម។ ឯកឧត្តមបានប្រសាសន៍បន្តថា ទោះជាយ៉ាងណាក្តី ការអប់រំផ្សព្វផ្សាយគ្រាន់ តែជាផ្នែកមួយ នៃការបង្ការគ្រោះ ថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុណ្ណោះប៉ុន្តែ អ្វីដែលសំខាន់ទៀតនោះ គឺការចូលរួមកុ សុងការអនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន ពីគ្រប់ភាគីពាក់ព័ន្ធ ទើបកិច្ចការបណ្តុះបណ្តាល នេះទទួលបានលទ្ធផលជាវិជ្ជមាន។

ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ជានិច្ចជាកាលបានអនុវត្តន៍ជាប្រចាំ

នូវការត្រួតពិនិត្យការអនុវត្ត ច្បាប់ ការងារ របស់រោងចក្រ សហគ្រាស ជាពិសេស បញ្ហាអនាម័យ សុវត្ថិភាពការងារ និង លក្ខខណ្ឌការងារទាំងឡាយចំពោះ កម្មករ កម្មករនិយោជិតរោងចក្រ។ លើសពី នេះក្រសួង កំពុងត្រៀមរៀបចំឲ្យដំណើរការរបប ធានារ៉ាប់រងសុខភាព និង របបប្រាក់សោធន និវត្តន៍សម្រាប់កម្មករនិយោជិត ក្នុង វិស័យឯកជនក្នុងពេលអនាគត ជំនួយ មុខ។ ក្នុងនោះលោកជំទាវ លឹម ជីវហូ អគ្គនាយក តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ក៏បានសំដែងការចាប់អារម្មណ៍ក្នុងអង្គពិធី នេះផងដែរអំពីការផ្តល់អត្ថប្រយោជន៍ដល់ កម្មករនិយោជិត ជាពិសេសការការពារ និងទប់ស្កាត់ករណីសន្លប់។



លោកជំទាវ លឹម ជីវហូ ថ្លែងក្នុងពិធីប្រជុំ



កម្មករនិយោជិតចូលរួមក្នុងពិធី

យុទ្ធនាការផ្សព្វផ្សាយអប់រំនៅ ខេត្តកំពង់ឆ្នាំង



ឯកឧត្តម **វ៉ង ស៊ុត** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងសន្ទរកថាក្នុងអង្គពិធី

នៅរោងចក្រ M&V ខេត្តកំពង់ឆ្នាំង ឯកឧត្តមវ៉ង ស៊ុត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយ ជាសារវន្ត ដោយសង្កត់ធ្ងន់ទៅលើគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការសកម្មភាពរបស់ ក្រសួងដែលក្នុងនោះមានអង្គការបេឡាជាតិរបបសន្តិ សុខសង្គម ជាសេនាធិការដែលបានរួមចំណែកយ៉ាង សកម្ម ក្នុងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗដល់បង ប្អូន និងក្មួយៗ កម្មករ កម្មកាវិនីដើម្បីជួយសម្រាលទុក្ខ លំបាកនៅពេលមានហានិភ័យកើត ឡើងដោយសារ គ្រោះថ្នាក់ការងារ ។



ឯកឧត្តម **ទូច ម៉ារីន** អភិបាល
នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

ក្នុងឱកាសនោះឯកឧត្តមទូចម៉ារីនអភិបាល នៃ គណៈអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន ឯកឧត្តម លោកឧកញ៉ា លោកជំទាវអស់ លោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងយុទ្ធនាការប្រជុំផ្សព្វផ្សាយនេះ ។ តាមរយៈការ ប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ផងដែរចំពោះការចូលរួម ចំណែកយ៉ាងសកម្មរបស់ថ្នាក់ ដឹកនាំក្រសួងក៏ដូចជាថ្នាក់ដឹកនាំប.ស.សដែល បានយក ចិត្តទុកដាក់ ខិតខំពុះពារគ្រប់ឧបសគ្គក្នុងការ ដោះស្រាយ នៅពេលមានការប្រឈមនានាដែលទាក់ទងទៅនឹងការ ផ្តល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករ កម្មការនី ជា ពិសេសផ្ដោតសំខាន់ទៅលើ អត្ថប្រយោជន៍នៃរបបធានា រ៉ាប់រងហានិភ័យការងារ ដែល ប.ស.ស នៃក្រសួងការ ផ្តល់ជូនដល់កម្មករនិយោជិត នៅពេលដែលទទួលរង គ្រោះដោយសារគ្រោះថ្នាក់ការងារ ដែលបាន នឹងកំពុង អនុវត្តកន្លងមកនេះ។



លោក **ឈុន ហួត** នាយករង ប.ស.ស
ថ្លែងសន្ទរកថាក្នុងអង្គពិធី

លោក ឈុន ហួត នាយករង ប.ស.ស បានជម្រាបជូន ដល់អង្គពិធីទាំងមូលនូវការអនុវត្តការងាររបស់ ប.ស.ស កន្លងមកទទួលបានជោគជ័យជាបណ្តើរៗ នូវជំហានទី១ របស់ខ្លួន និងបានផ្តាំឆ្លើរដល់ក្លាយៗ កម្មករ កម្មការនីឲ្យ មានការយកចិត្តទុកដាក់នឹងការងារ សាមគ្គីគ្នាឲ្យបានល្អ ដើម្បីជួយជ្រោមជ្រែង និងជួយសម្រាលទុកលំបាកក្នុងគ្រួ សារឲ្យបានមួយកម្រិតថែមទៀត។



**លោកជំទាវប៊ុនឌុំប្រធានការិយាល័យនយោបាយ
ធ្វើបទបង្ហាញអំពីការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត**



សកម្មភាពចូលរួមរបស់និយោជកនិងកម្មករនិយោជិត



សកម្មភាពការងាររបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស

ផ្អែកតាមផែនការយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល ជាប្រមុខដឹកនាំដ៏ឃ្លាសវៃ និងដោយអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យបេឡាជាតិរបបសន្តិសុខសង្គម ទទួលបានឱកាសអនុវត្តនូវបេឡាជាតិរបបសន្តិសុខសង្គម ការងាររបស់ខ្លួនកាន់តែជោគជ័យបន្ថែមទៀតចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ជាពិសេសការធានារ៉ាប់រងហានិភ័យការងារ(គ្រោះថ្នាក់ការងារ)របស់កម្មករនិយោជិត ជាជំហានទី១ របស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានអនុវត្តមុនគេក្នុងចំណោមវិស័យសន្តិសុខសង្គមដទៃទៀត ។ ទន្ទឹមនឹងនោះដែរ ដើម្បីអនុវត្តគោលនយោបាយរបបធានារ៉ាប់រងហានិភ័យការងារឲ្យមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាពបេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស ក៏បានបង្កើតនូវក្រុមប្រឹក្សាភិបាលមួយឡើង ដែលមានលក្ខណៈត្រឹមត្រូវ ។ ក្នុងនោះ



សកម្មភាពប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស

សមាសភាពចូលរួមទាំងបីភាគីនោះ គឺ ភាគីទី១តំណាងឲ្យរាជរដ្ឋាភិបាល ភាគីទី២តំណាងឲ្យនិយោជក និង ភាគីទី៣តំណាងឲ្យកម្មករនិយោជិត ។ ក្រុមប្រឹក្សាភិបាល នៃប.ស.សបានបើកកិច្ចប្រជុំការងាររបស់ខ្លួនបានចំនួនប្រើសលើក រួចមកហើយគិតត្រឹមចំណាត់ថ្នាក់២០១២ នេះ ។ ក្រុមប្រឹក្សាភិបាលនៃប.ស.សសម្រេចបាននូវផែនការជាប្រើសដូចជា អនុម័តគោលការណ៍អនុវត្តច្បាប់ជាធរមាន ជាពិសេសទាក់ទងទៅនឹងការផ្តល់

អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ការងារដោយប្រការណាមួយ ។ ក្រៅពីនោះក្រុមប្រឹក្សាភិបាលនៃ ប.ស.ស បានទៅទស្សនៈកិច្ចសិក្សានៅក្រៅប្រទេសដើម្បីធ្វើការដក ស្រង់បទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យសន្តិសុខសង្គម ។




ដំណើរទស្សនៈកិច្ចរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស នៅ ប្រទេសឡាវ



ពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូកម្ពុជា និង ឡាវ

ផ្អែកតាមការប្រជុំអនុម័តជាឯកច្ឆ័ន្ទ របស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបប សន្តិសុខសង្គម និងតាមផែនការកម្មភាព របស់ បេឡាជាតិរបបសន្តិសុខសង្គម។ នាថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១២ គណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃប.ស.ស បានអញ្ជើញ ចុះបំពេញភារកិច្ច ជាផ្លូវការនៅ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដឹកនាំដោយឯកឧត្តម សេងសក្កា ប្រធានក្រុមប្រឹក្សាភិបាលនៃប.ស.ស និងជា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារក្នុង ឧកាសនោះ ឯកឧត្តមបានចូលសម្តែងការគួរ សមជាមួយ ឯកឧត្តមអនុរដ្ឋមន្ត្រី BOUN

KHONGLASOUKAN នៃក្រសួងការងារ សុខុមាលភាពសង្គមនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដើម្បីធ្វើការទំនាក់ទំនងការងារមួយ ចំនួនក្នុងការចុះបំពេញទស្សនកិច្ចនេះ ។ ដំណើរបំពេញ ទស្សនកិច្ចនេះដែរមានគោលបំណង សិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមកក្នុងវិស័យសន្តិសុខសង្គមរវាង ប្រទេសកម្ពុជា និងប្រទេសឡាវ ។ ក្រៅពីនេះប្រទេសទាំងពីរក៏បានធ្វើ ការប្រៀបធៀបការអនុវត្ត បែបបទនីតិវិធីការងារដែល បានអនុវត្តកន្លងមកថា តើមានការរីកចំរើនដល់កម្រិត ណានិងសិក្សា អំពីការប្រឈមនានានៅពេលកំពុង ប្រតិបត្តិការ ។



ពិធីជូនវត្ថុអនុស្សាវរីយ៍



សកម្មភាពទំនាក់ទំនងការងាររបស់ប្រតិភូក្រុមប្រឹក្សាភិបាល កម្ពុជា ជាមួយឡាវ



ការអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យ Maria Teresa Hospital នៅប្រទេសឡាវ



ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស)

សម្រាប់ធននាំឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

បេឡាជាតិរបបសន្តិសុខសង្គម គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានបេសកកម្មបម្រើ សេវាសាធារណៈមានលក្ខណៈសង្គម។ ប.ស.ស ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដើម្បីឲ្យបេឡាជាតិរបបសន្តិសុខសង្គម មានដំណើរការល្អប.ស.ស មានសមាសភាព នៃក្រុមប្រឹក្សាពីរចូលរួមមាន ៖

១-ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម ធ្វើការគ្រប់គ្រងនិងតាមដាន និងកំណត់នូវដំណើរការរបស់ប.ស.ស ដោយក្នុងនោះជាក្រុមប្រឹក្សានេះបានរៀបចំកិច្ចប្រជុំប្រមាណជាង២១ លើករួចហើយនឹងបានសម្រេចលើសេចក្តីព្រាងអនុក្រឹត្យ ប្រកាស សេចក្តី សម្រេច និងគោលនយោបាយប្រតិបត្តិមួយចំនួនទៀត។

២-ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ លេខ ៣៤ អនក្រ/បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។ ក្រុមប្រឹក្សានេះជាអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានតួនាទីផ្តល់យោបល់ផ្នែកបច្ចេកទេសជូនរដ្ឋមន្ត្រីអំពីការអភិវឌ្ឍ និងគ្រប់គ្រងរបបសន្តិសុខសង្គម។ បេសកកម្មរបស់ក.ប.ស.ស សិក្សាស្រាវជ្រាវ និងផ្តល់យោបល់អំពីការអភិវឌ្ឍបច្ចេកទេសគ្រប់គ្រង លើរបបសន្តិសុខសង្គមឲ្យបានសមស្របតាមស្ថានភាព សេដ្ឋកិច្ច និងសង្គមកិច្ចដោយធ្វើកិច្ចសហការជាមួយក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម អំពីជំងឺវិជ្ជាជីវៈ ដែលទាក់ទងនឹងមុខរបរដែលប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តក្នុងលក្ខខណ្ឌ ឬតំបន់មានលក្ខណៈមិនប្រក្រតី

ដែលនាំឲ្យកម្មករនិយោជិតកើតជំងឺផ្សេងៗ និងផ្តល់យោបល់ បច្ចេកទេសផ្សេងៗទៀតតាមការចាំបាច់។

សមាសភាពនៃគណៈកម្មការនេះរួមមានចំនួន ០៧រូប ដែលមានតំណាងរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន មានសមាជិកដែលជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងបេឡាជាតិរបបសន្តិសុខសង្គម ជាសមាជិកអចិន្ត្រៃយ៍។ ក្រសួងអង្គការនិមួយៗមានតំណាង ០១រូប ជាសមាជិក លើកលែងតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានតំណាង ០២ រូប (មិនរាប់បញ្ចូលតំណាងរដ្ឋមន្ត្រី និងតំណាង ប.ស.ស.)។

ហើយនៅក្នុងកិច្ចប្រជុំនេះបានសម្រេចទៅលើខ្លឹមសារមួយចំនួនដូចជាបទបញ្ជា

ផ្ទៃក្នុងផែនការសកម្មភាព និងគម្រោង ថវិកាចំណាយប្រចាំឆ្នាំ២០១២ សេចក្តីព្រាង ប្រកាសស្តីពីតួនាទីភារកិច្ច និងសេចក្តីព្រាង ប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់លេខាធិការដ្ឋានរបស់ ក.ប.ស.ស. ។

ក.ប.ស.ស.មានតួនាទី និងភារកិច្ចផ្តល់ យោបល់ផ្នែកបច្ចេកទេសលើការងារគ្រប់គ្រង និងអភិវឌ្ឍរបបសន្តិសុខសង្គម ជូនរដ្ឋមន្ត្រី ដើម្បីធានាប្រសិទ្ធភាព នៃការផ្តល់សេវា សន្តិសុខសង្គមដល់កម្មករនិយោជិត ដែល ស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឲ្យបានសមស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម។ ក្រុមប្រឹក្សាបច្ចេកទេសមាន គោលដៅរក្សានូវស្ថិរភាពប្រាក់ចំណូល របស់កម្មករនិយោជិត រួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។ ក្នុងអំឡុងពេល ០៤ ខែ នៃឆ្នាំ ២០១១ បន្ទាប់ពីទទួលបាន ការតែងតាំងសមាសភាពកាលពីខែសីហា ក.ប.ស.ស.បានអនុវត្តនូវបេសកកម្ម របស់ខ្លួនដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវដោយទទួលបាន លទ្ធផលការងារមួយចំនួន។

ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃ ដំណើរការងារ ក.ប.ស.ស. បានសម្រេច រៀបចំលិខិតបទដ្ឋាន មួយចំនួនដែលមាន

- ជាអាទិ៍ ៖
- សេចក្តីសម្រេចលេខ ០០៧/១១ ក.ប/ ស.ស.រ ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១១ ស្តីពីការដាក់ឲ្យប្រើ បទបញ្ជាផ្ទៃក្នុងរបស់ ក.ប.ស.ស. ។
 - ផែនការសកម្មភាពការងាររបស់ ក.ប .ស.ស ឆ្នាំ ២០១២ ។
 - គម្រោងថវិកាចំណាយរបស់ ក.ប. ស.ស.ប្រចាំឆ្នាំ ២០១២ ។ -លិខិតគោរព ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំដាក់ បញ្ចូលគម្រោងថវិកាចំណាយរបស់ ក.ប .ស.ស. ប្រចាំឆ្នាំ ២០១២ ក្នុងកញ្ចប់ថវិកា ប្រចាំឆ្នាំរបស់ក្រសួងក.ប ។
 - ប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់លេខាធិការដ្ឋាន ក.ប.ស.ស. ។
 - ប្រកាសស្តីពីការតែងតាំងសមាសភាព ប្រធាន និង អនុប្រធាន លេខាធិការដ្ឋាន ក .ប.ស.ស. ។
 - សេចក្តីសម្រេចស្តីពីការប្រគល់ការ កិច្ចជូនមន្ត្រីលេខាធិការដ្ឋាន ។ -សំណើរសុំ ឧបករណ៍ និងសម្ភារៈការិយាល័យសម្រាប់ ប្រើប្រាស់ក្នុងលេខា ធិការដ្ឋានសម្រាប់ ឆ្នាំ២០១២ ។ អនុវត្តតាមរបៀបរបប ការងារ. (សម្រេចការងារដោយការប្រជុំ)

ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង ក.ប. ស.ស.បានរៀបចំការប្រជុំចំនួនបួនលើក ដើម្បីពិភាក្សាអនុម័តលើឯកសារ និង លិខិតបទដ្ឋានមួយចំនួន

ដែលមានជាអាទិ៍ ៖ សេចក្តី ព្រាងបទ បញ្ជាផ្ទៃក្នុង ផែនការសកម្មភាពឆ្នាំ ២០១២ គម្រោងថវិកាប្រចាំឆ្នាំ២០១២ ។

- រៀបចំប្រកាសស្តីពីតួនាទីភារកិច្ច របស់ ក.ប.ស.ស. ។ - សិក្សារៀបចំប្រកាស អន្តរក្រសួងស្តីពីការកំណត់បញ្ជីជំងឺវិជ្ជា ជីវៈ ។

- សិក្សាស្រាវជ្រាវពីប្រភេទជំងឺវិជ្ជាជីវៈ ចំពោះកម្មករនិយោជិតដែលបំរើការនៅតាម សហគ្រាស គ្រឹះស្ថានមួយចំនួនដើម្បី ផ្តល់យោបល់ជូនឯកឧត្តមរដ្ឋមន្ត្រីមាន វិធានការដោះស្រាយ និងបង្ការ។ ការរៀបចំ បាននូវលិខិតបទដ្ឋានមួយ ចំនួនដូចខាងលើ បានជម្រុញឲ្យ ក.ប.ស.ស.ធានាបាននូវ ប្រសិទ្ធភាពការងារ និង ទទួលបាននូវ លទ្ធផលគួរឲ្យកត់សម្គាល់ ទោះបីយើង បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក៏ដោយ។ លិខិតបទដ្ឋានទាំងនេះ នឹងក្លាយជា មធ្យោបាយសម្រាប់ធានាការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពថែមទៀតស្របតាម ទិសដៅការងារ ដែលបានគ្រោងទុក។

សកម្មភាពការងាររបស់គណៈកម្មការវេជ្ជសាស្ត្រ

អនុលោមតាមប្រកាសរួមលេខ ០៨៨ កប/ប្រក ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មការវេជ្ជសាស្ត្រនៃបេឡា ជាតិរបបសន្តិសុខសង្គម ប្រកាស លេខ ១២២កប/ប្រក ស្តីពីការតែងតាំងគណៈកម្មការវេជ្ជសាស្ត្រនៃបេឡាជាតិរបបសន្តិសុខសង្គម និងស្ថិតក្នុងបរិបទនៃការអនុវត្តរបបសន្តិសុខសង្គមដែលបាននឹងកំពុងផ្តល់ការធានារ៉ាប់រង គ្រោះថ្នាក់ការងារជូនកម្មករនិយោជិត កំពុងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ គណៈកម្មការវេជ្ជសាស្ត្រមានឆន្ទៈ ក្នុងដំណើរការអនុវត្តតួនាទីរបស់ខ្លួនដោយ សម្រេច បានលទ្ធផលល្អប្រសើរពោលគឺ វិនិច្ឆ័យដោយតម្លាភាព យុត្តិធម៌ និងមិន លំអៀងចំពោះការផ្តល់សេវារបស់ ប.ស.ស ដល់ជនរងគ្រោះដែលជាសមាជិករបស់ ប.ស.ស ដែលទទួលបានលទ្ធផលដូចតទៅ៖



ពិធីប្រជុំគណៈកម្មការវេជ្ជសាស្ត្រ

ហើយជនរងគ្រោះទើបទទួលគ្រោះថ្នាក់ ចំនួន២២ រូបក្នុងចំណោមជនរងគ្រោះ ២២រូបនេះគណៈកម្មការវេជ្ជសាស្ត្រសម្រេច ផ្តល់កម្រិត បាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ តិចជាង២០% បានចំនួន ១១រូប និងចាប់ពី ២០%ឡើងទៅបានចំនួន១១ រូប ។ ជនរងគ្រោះដែលត្រូវវិនិច្ឆ័យកម្រិត

០៤រូប ។
 ២-ការងារវិនិច្ឆ័យគ្រោះថ្នាក់របស់ ជនរងគ្រោះជាសមាជិករបបបេឡាជាតិ របបសន្តិសុខសង្គម ៖ គណៈកម្មការវេជ្ជ សាស្ត្របានបើកកិច្ចប្រជុំវិនិច្ឆ័យគ្រោះថ្នាក់ ជនរងគ្រោះជាសមាជិកបេឡាជាតិរបប សន្តិសុខសង្គមបានចំនួន ០៩រូប សមាជិក



១-ការងារវិនិច្ឆ័យកម្រិតបាត់បង់សមត្ថ ភាពការងារអចិន្ត្រៃយ៍ ៖ គណៈកម្មការ វេជ្ជសាស្ត្របានបើកកិច្ចប្រជុំវិនិច្ឆ័យ កម្រិតបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ជូនជនរងគ្រោះបានចំនួន២៦រូប

បាត់បង់សមត្ថភាព ការងារអចិន្ត្រៃយ៍ ឡើង វិញចំនួន០៤នាក់ ក្នុងចំណោមជនរងគ្រោះ ០៤រូបនេះគណៈកម្មការវេជ្ជសាស្ត្រសម្រេច ផ្តល់កម្រិតបាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ចាប់ពី ២០% ឡើងទៅបានចំនួន

បេឡាជាតិរបបសន្តិសុខសង្គមទទួលគ្រោះ ថ្នាក់ស្លាប់ចំនួន ០៦រូប ក្នុងចំណោមអ្នកស្លាប់ ទាំង០៦រូបនេះគណៈកម្មការវេជ្ជសាស្ត្រ សម្រេចថាជាគ្រោះថ្នាក់ការងារចំនួន ០៤រូប មិនមែនជាគ្រោះថ្នាក់ការងារចំនួន ០២រូប



ហើយសមាជិកបេឡាជាតិរបបសន្តិសុខសង្គម មានជំងឺចំនួន ០៣រូប ក្នុងចំណោមអ្នកជំងឺ ទាំង០៣រូបនេះគណៈកម្មការវេជ្ជសាស្ត្រ សម្រេចថាមិនមែនជាគ្រោះថ្នាក់ការងារ ទាំង០៣រូប ។

៣-ការងារប្រមូលចងក្រងឯកសារ៖ គណៈកម្មការវេជ្ជសាស្ត្របានប្រមូល ចងក្រង ឯកសារគតិយុត្តសម្រាប់ជាមូលដ្ឋាន ដំណើរការត្រួតពិនិត្យរបស់ខ្លួនប្រកប ដោយសុក្រិត និងយុត្តិធម៌ ៖

-ព្រះរាជក្រមលេខៈ០៧ ន.ស.ស.៤ ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះ យោធិននៃកងយោធពលខេមរភូមិន្ទ

-អនុក្រឹត្យលេខៈ១០ អនក្រ បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៦ ស្តីពីការ អនុវត្តរបបសោធននិវត្តន៍ និងសោធន បាត់បង់សមត្ថភាពការងារចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

-ការកំណត់ប្រភេទកំរិតថ្នាក់បាត់បង់ សមត្ថភាពការងារចំពោះយោធិននៃកង យោធពលខេមរភូមិន្ទ

-ប្រកាសលេខៈ ២៤៣ សកបយ ចុះថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីការជូនដំណឹង គ្រោះថ្នាក់ការងាររបៀបផ្តល់តារាវិកា និងអត្រាបាត់បង់សមត្ថភាពការងារ

-ប្រកាសលេខៈ១០៩ កប/ប្រ.កចុះថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០០៤ស្តីពីតារាវិកា



ហានិភ័យការងារ

-ប្រកាសអន្តរក្រសួងលេខៈ ២៤៩២ សអយ/បកចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១១ ស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និង កម្រិតពិការភាព ។

៤-ការងារដោះស្រាយបណ្តឹងតវ៉ារបស់ ជនរងគ្រោះ ៖ ដើម្បីបង្ហាញពីភាពសុក្រិត ត្រឹមត្រូវរបស់ខ្លួនគណៈកម្មការវេជ្ជសាស្ត្រ បានទទួលដោះស្រាយបណ្តឹងតវ៉ារបស់ ជនរងគ្រោះមួយករណីដោយទទួលបាន លទ្ធផលល្អប្រសើរ ។

គណៈកម្មការវេជ្ជសាស្ត្រ និងរៀបចំ បើកកិច្ចប្រជុំវិនិច្ឆ័យកម្រិតបាត់បង់សមត្ថ- ភាពការងារអចិន្ត្រៃយ៍ ជូនជនរងគ្រោះជា សមាជិកបេឡាជាតិរបបសន្តិសុខសង្គមធ្វើ អង្កេតករណីគ្រោះថ្នាក់របស់សមាជិក បេឡាជាតិរបបសន្តិសុខសង្គមដោយប្រមូល ព័ត៌មាននិងឯកសារវេជ្ជសាស្ត្របើកកិច្ច ប្រជុំវិនិច្ឆ័យគ្រោះថ្នាក់ជូនជនរងគ្រោះ ជាសមាជិកបេឡាជាតិរបបសន្តិសុខ សង្គមប្រមូលចងក្រងឯកសារគតិយុត្ត ទាំងអស់ទាក់ទងនឹងកាយសម្បទាមុន ពេលមានគ្រោះថ្នាក់ និងផលវិបាកដែល

បន្ទាល់ទុកក្រោយទទួលគ្រោះថ្នាក់របស់ កម្មករនិយោជិតជាសមាជិកបេឡាជាតិ របបសន្តិសុខសង្គមដោះស្រាយរាល់បណ្តឹង ទាក់ទងនឹងវេជ្ជសាស្ត្រវិនិច្ឆ័យឡើងវិញ នូវកម្រិតបាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ជូនជនរងគ្រោះជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែល ទទួលបានតារាវិកាជាធនលាភរយៈ ពេលមួយឆ្នាំរួចហើយជួយផ្តល់យោបល់ ពីស្ថានភាពមន្ទីរពេទ្យ អនុវត្តការកិច្ច ផ្សេងៗទៀតថ្នាក់ដឹកនាំប្រគល់ជូន ។

តាមការសន្និដ្ឋានរបស់គណៈកម្មការ វេជ្ជសាស្ត្រក្នុងរយៈពេលមួយឆ្នាំកន្លង មកនេះគណៈកម្មការវេជ្ជសាស្ត្របានអនុវត្ត តួនាទីការកិច្ចរបស់ខ្លួនប្រកប ដោយតម្លាភាព យុត្តិធម៌ មនសិការវិជ្ជាជីវៈនិងកសាងបាន ជំនឿទុកចិត្តពីសំណាក់ជនរងគ្រោះជា សមាជិកបេឡាជាតិរបបសន្តិសុខសង្គម ក៏ដូចជានិយោជកជាម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់មកលើបេឡាជាតិ របបសន្តិសុខសង្គមដោយបង់ភាគទាន ធានារ៉ាប់រងហានិភ័យការងារជូនកម្មករ និយោជិតទាំងអស់ហើយផ្តល់ព័ត៌មាន ពិតពីប្រាក់ខែរបស់ពួកគេដើម្បីជៀសវាង ការបាត់បង់អត្ថប្រយោជន៍ដែលមានចែង នៅក្នុងច្បាប់រដ្ឋ ។

គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស

គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិវាទ ឬបណ្តឹងដែលទាក់ទងទៅនឹងការអនុវត្តបទប្បញ្ញត្តិ និងបទបញ្ជាខាងវិស័យសន្តិសុខសង្គម រវាងសមាជិកប.ស.ស និយោជក និងបេឡាជាតិរបបសន្តិសុខសង្គម ដែលគណៈកម្មការនេះមានការចូលរួមត្រីភាគីរួមមានតំណាងបេឡាជាតិរបបសន្តិសុខសង្គម តំណាងនិយោជក និងកម្មករនិយោជិត។ គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹង នៃ ប.ស.ស មានភារកិច្ចផ្សេងៗទៀតដែលទាក់ទងនឹងបេឡាជាតិរបបសន្តិសុខសង្គមដូចជា ៖

- បណ្តឹងតវ៉ារបស់សមាជិក ប.ស.ស ទាក់ទងនឹងការមិនយល់ព្រម ឬភាពមិនត្រឹមត្រូវក្នុងការផ្តល់តារាកាលិករបបសន្តិសុខសង្គម
- បណ្តឹងតវ៉ារបស់កម្មករនិយោជិត ទាក់ទងនឹងភាពមិនប្រក្រតីនៃការផ្តល់សេវា

របបសន្តិសុខសង្គម
 -បណ្តឹងតវ៉ារបស់កម្មករនិយោជិត ចំពោះការខកខានរបស់និយោជកមិនរាយការណ៍ ដើម្បីចុះឈ្មោះខ្លួនក្នុង ប.ស.ស
 -បណ្តឹងតវ៉ាផ្សេងទៀតដែលទាក់ទងនឹងបេឡាជាតិរបបសន្តិសុខសង្គម។
 ចាប់តាំងពីបានបង្កើតនៅឆ្នាំ២០១០ គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.សបានត្រៀមអនុវត្តភារកិច្ចរបស់ខ្លួនដោយមានការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ សំដៅរក្សាប្រក្រតីភាព ប្រសិទ្ធភាព និងដើម្បីរក្សាបាននូវភាពសុខដុមរមនា នៅនឹងកន្លែងធ្វើការ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។
 ទោះបីជាគណៈកម្មការបានត្រៀមប្រគល់លក្ខណៈសម្បត្តិ ដើម្បីដោះស្រាយវិវាទ ឬបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តន៍ គោលនយោបាយ និងនីតិវិធីក្នុងការផ្តល់ សេវាសន្តិសុខសង្គម

យ៉ាងណាក៏ដោយ យើងកត់សម្គាល់ឃើញថាចាប់តាំងពីកិច្ច ដំណើរការដំបូងរហូតមកដល់ពេលនេះ គណៈកម្មការទើបតែបានដោះស្រាយនូវបណ្តឹងបណ្តឹងតវ៉ាពីកម្មករនិយោជិតដែលជាសមាជិកប.ស.ស តែម្តងគត់ទទួលបានភាពស្របគ្រឹះយុត្តិធម៌។ ប្រការនេះបណ្តាលមកពីបេឡាជាតិរបប- សន្តិសុខសង្គម បានរៀបចំយុទ្ធសាស្ត្រ និងនីតិវិធីអនុវត្តការងារបានត្រឹមត្រូវ ជាពិសេសប្រព័ន្ធការងារដែលមានផែនការច្បាស់លាស់ និងការងារត្រូវពិនិត្យតាមដានជាប្រចាំបាន ជំរុញឲ្យមន្ត្រីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការចូលរួមពីនិយោជក និងកម្មករនិយោជិតក្នុងការអនុវត្តន៍ភារកិច្ចរបស់ខ្លួនបានល្អប្រសើរផងដែរ។



សកម្មភាពរួមនៃការដោះស្រាយវិវាទ

សកម្មភាពការងាររបស់គណៈកម្មការសិក្សាស្រាវជ្រាវ

ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក)



លោក អ៊ុកសមរិទ្យា នាយក ប.ស.ស មានមតិក្នុងអង្គប្រជុំ

ជ្រើសរើសឧបករណ៍វាស់ស្ទង់តាមរយៈឯកសារពិគ្រោះថ្លៃ បានរៀបចំសម្រង់ព័ត៌មានស្តីពីលក្ខខណ្ឌការងារ និងសុខភាពកម្មករនិយោជិតបានរៀបចំកម្មវិធីចុះតាមរោងចក្រកាត់ដេរ និងស្បែកជើង បានរៀបចំចងក្រងឯកសារពាក់ព័ន្ធ ការចុះពិនិត្យតាមដានករណីគ្រោះថ្នាក់សន្លប់។

គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) ជាក្រុមការងារ

អនុលោមតាមសេចក្តីសម្រេចលេខ ០០៥ កប/ស.ស.រ ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១១ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតតាមបណ្តាសហគ្រាសគ្រឹះស្ថាន និងស្ថិតក្នុងបរិបទនៃការអនុវត្តរបបសន្តិសុខសង្គម ដែលបាននឹងកំពុងផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនកម្មករ



លោក ប៉ុក វណ្ណចាត ប្រធានគណៈកម្មការ ស.ទ.ប.ក បើកកិច្ចប្រជុំ



សកម្មការណ៍ព្រឹត្តិបត្រ ប.ស.ស នៅតាមសហគ្រាស

និយោជិតកំពុងធ្វើការនៅតាមសហគ្រាសគ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក)

បានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដោយទទួល បាននូវលទ្ធផលល្អប្រសើរពោលគឺការ អនុវត្តតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចការងារបានលទ្ធផលដូចខាងក្រោម ៖

គណៈកម្មការ ស.ទ.ប.ក បានរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួន ១៣លើក និងបានអនុម័តលើរបៀបវារៈមួយចំនួន ដូចជា

មួយ មានតួនាទី ភារកិច្ច សិក្សាស្រាវជ្រាវ និងពិនិត្យកម្មលហេតុករណីសន្លប់ចាត់វិធានការសង្គ្រោះបន្ទាន់ និង ទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតនៅកន្លែងការងារ សម្របសម្រួល និងសហការជាមួយមន្ទីរពេទ្យ ឬមន្ទីរពេទ្យព្យាបាល ដើម្បីបង្កើតរូបមន្តព្យាបាលសន្លប់ និងពង្រឹងប្រសិទ្ធភាពនៃ ការព្យាបាល ដោយសហការជាមួយស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមន្ទីរពេទ្យព្យាបាលប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។ ស.ទ.ប.ក

បានអនុវត្តជាក្រុមការងារមួយដើម្បីលើកកម្ពស់វិស័យសន្តិសុខសង្គម ចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានរាយការណ៍នូវលទ្ធផលការងារដែលសំរេចបានជូនភ្នាក់ងារដើម្បីពិនិត្យសម្រេច និងស្នើសុំអនុសាសន៍ណែនាំអនុវត្តបន្ត ។

គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១២ នេះ មានគ្រោះថ្នាក់កម្មករនិយោជិតដួលសន្លប់ មានចំនួន ២៤ រោងចក្រ មានកម្មកររងគ្រោះថ្នាក់សន្លប់រហូតដល់ ១,៦៨៦ នាក់ ។

ទន្ទឹមនឹងនោះគណៈកម្មការបាន ស្រាវជ្រាវរកឃើញនូវមូលហេតុគ្រោះថ្នាក់ដែលធ្វើឲ្យកម្មករ និងនិយោជិតដួលសន្លប់មានដូចខាងក្រោម ៖

កម្មករធ្វើការបែមម៉ោងច្រើន សុខភាពកម្មករវិនិច្ឆ័យ កម្មករនិយោជិតមួយចំនួនតូចបរិភោគ អាហារមិនគ្រប់ ដីជាតិដែលមិនអាចទ្រទ្រង់រាងកាយ និងសម្រាកមិនគ្រប់គ្រាន់ ក្លិនផ្សែងចេញ ពីឡូបំហាយផ្នែកបោកគក់សម្លេងកណ្តឹងប្រកាសអាសន្នរោគបញ្ចេញបញ្ចូលខ្យល់មិន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបរិយាកាស ក្នុងអាគារផលិតកម្មក្តៅនិង ហប់ ការរៀបចំស្តុកកាតុង ក្រណាត់គខ្ពស់បាំងប្រព័ន្ធ ខ្យល់ត្រជាក់ផ្ទាំងធ្លិកទឹកនៃប្រព័ន្ធខ្យល់ ត្រជាក់ មិនបានសំអាតឲ្យស្របតាមលក្ខណៈបច្ចេកទេសការសាយ កាយក្លិនថ្នាំលាប កម្រាល



សកម្មភាពគណៈកម្មការស.ទ.ប.ក ចុះណែនាំតាមរោងចក្រសហគ្រាស

ឥដ្ឋក្នុងអាគារផលិតកម្មការបាញ់ថ្នាំសំលាប់សត្វល្អិត ក្លិនការបិទស្បែកជើងដែលទុកដាក់ និងប្រើប្រាស់មិនត្រឹមត្រូវតាម

លក្ខណៈបច្ចេកទេសការប្រើប្រាស់ប្រេងម៉ាស៊ីន ជាក់ក្នុងម៉ាស៊ីនដេរ គ្មានយីហោ និង ប្រភពច្បាស់លាស់ភាពតានតឹងអារម្មណ៍ និង ភ័យខ្លាចនៅកន្លែងធ្វើការ



កន្លែងធ្វើការមានផ្សែង និងចំហាយ



ការចុះតាមដានជម្ងឺកម្មករនិយោជិត តាមមន្ទីរពេទ្យ

(គិតថានៅមានសារធាតុពុល ឬ ខ្មៅច) រោងចក្រមួយចំនួនតូចមានគិលានដ្ឋានតែមិនមានបរិក្ខារពេទ្យ និងថ្នាំពេទ្យគ្រប់គ្រាន់ ក្លិនស្អុយកាយចេញពីបង្គន់និងកត្តាផ្សេងៗទៀត ។

ដោយមូលហេតុនេះហើយទើបគណៈកម្មការមានវិធានការដែលគណៈកម្មការស.ទ.ប.ក បានដាក់ជូនរោងចក្រកែលំអដូចជា ៖

លើកបំពង់ផ្សែងឲ្យខ្ពស់ ដើម្បីកុំឲ្យផ្សែងប៉ះអាគារផលិតកម្មទាំងអស់ណែនាំ មិនឲ្យប្រើកំទេចក្រណាត់ វត្ថុធាតុដើម និង ក្រដាសសំរាប់ដុតក្នុងឡបំហាយ កុំដាក់ឥវ៉ាន់វត្ថុធាតុដើមក្រណាត់ និង សម្ភារៈផ្សេងៗបាំងផ្ទាំងផ្លិតទឹកនៃប្រព័ន្ធខ្យល់ត្រជាក់រៀបចំទុកដាក់វត្ថុធាតុដើម ក្រណាត់ឲ្យមានរបៀបរៀបរយប្រកបដោយ អនាម័យ និងសុវត្ថិភាព ពេលប្រតិបត្តិការត្រូវបើកបង្ហូរទាំងអស់ បើនៅតែក្តៅទៀតត្រូវបំពាក់កង្ហារថែម (រោងចក្រមិនប្រើប្រព័ន្ធខ្យល់ត្រជាក់) ។ ការទុកដាក់ទំនិញខ្ពស់ឲ្យមានរបៀបរៀបរយ កុំឲ្យបាំងផ្លិតទឹក នៃប្រព័ន្ធខ្យល់ត្រជាក់ សំអាតផ្ទាំងផ្លិតទឹកនៃប្រព័ន្ធខ្យល់ត្រជាក់ ជាប្រចាំ ស្របតាមលក្ខណៈ បច្ចេកទេស បើកប្រព័ន្ធខ្យល់ត្រជាក់បាន ១៥ នាទី ទើបទំលាក់ទឹកចុះនិងមានរយៈពេល៣០នាទី មុនកម្មករនិយោជិត ចូលក្នុងអាគារផលិតកម្មចំពោះគិលានដ្ឋានត្រូវបំពាក់បរិក្ខារពេទ្យឱសថ ឲ្យបានគ្រប់គ្រាន់ និង មានគ្រូពេទ្យ និងគិលានុប្បដ្ឋយិកាប្រចាំការជាប្រចាំថែមម៉ោង ត្រូវគោរពតាមច្បាប់ ស្តីពីការងារ ។ មុននឹង អនុញ្ញាតឲ្យកម្មករថែមម៉ោងត្រូវពិនិត្យមើលស្ថានភាពសុខភាពកម្មករនិយោជិតជាមុន ធ្វើការ អប់រំពីលក្ខខណ្ឌអនាម័យ និង សុវត្ថិភាពការងារ និងណែនាំពីរបបអាហារដែលមានគុណភាព និង អត្ថប្រយោជន៍ ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ សំអាតបន្ទប់អនាម័យគ្រប់អាគារ និង ដាក់កង្ហារ ប៊ុតខ្យល់ចេញទាំងអស់ ទឹកបរិភោគត្រូវមានអនាម័យជាសិទ្ធិ ត្រូវទទួលការពិនិត្យ និងពិសោធន៍ ត្រឹមត្រូវ សំអាតបង្គន់អនាម័យជាប្រចាំ និងរៀបចំឲ្យមានសាប៊ូ កន្សែងជូតដៃ ណែនាំពីការជំលៀសជនរងគ្រោះតាមវិធីសាស្ត្រត្រៀមទុកជាមុន ករណីមានកម្មករ កម្មការិនី មិនស្រួលខ្លួនត្រូវអនុញ្ញាតឲ្យ



ការទុកដាក់កាកសំណល់គ្មានរបៀប

ទទួល ការព្យាបាល នៅគិលានដ្ឋាន ឬបញ្ជូនទៅមន្ទីរពេទ្យ ត្រៀមបម្រុង របេយន្តសម្រាប់ដឹកកម្មករទៅមន្ទីរពេទ្យ និងដឹកកម្មករត្រឡប់ទៅផ្ទះវិញ ដោយមិនឲ្យបង្ករភាពភ្ញាក់ផ្អើល (មិនអនុញ្ញាតឲ្យបើកសារ៉ែនឡើយ) ផ្អាក សកម្មភាពផលិតកម្មយ៉ាងតិចចំនួន ០២ ថ្ងៃ និង អនុញ្ញាតឲ្យចូលធ្វើការវិញ ក្រោមការត្រួតពិនិត្យរបស់ គ្រូពេទ្យ និង គណៈកម្មការ ស.ទ.ប.ក ។



20/08/2012

ការទុកដាក់សារពាតិក៏មិនបានត្រឹមត្រូវ

**ឧបករណ៍វាស់ស្ទង់របស់គណៈកម្មការ
សិក្សាស្រាវជ្រាវទប់ស្កាត់ករណីសង្គម និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក)**



GasAlertMicro 5
(វាស់ O₂, CO, H₂S, SO₂, CO₂ ...)



Light Meter Extech
(វាស់កំរិតពន្លឺ)



Anemometer
(វាស់សីតុណ្ហភាពសំណើមនិងល្បឿនខ្យល់)



Sound Level Meter
(វាស់កំរិតសំលេង)



Oxymeters
(វាស់បង្ហាត់បេះដូងនិងអ៊ុកស៊ីសែនក្នុងឈាម)

សកម្មភាពការងារចុះបញ្ជីការ និងបង់ភាគទានសម្រេចបានឆ្នាំ២០១២

ការអនុវត្តការងារមានភាពរលូន និងតម្លាភាពទៅបានលុះត្រាតែមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាដៃគូរយ៉ាងជិតស្និទ្ធ ។ ផ្អែកតាមប្រកាសលេខ២១០១/០៨ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវមាន កាតព្វកិច្ចមកចុះបញ្ជីការ សហគ្រាស គ្រឹះស្ថានរបស់ខ្លួនមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម។

ការចុះបញ្ជីការ សហគ្រាស គ្រឹះស្ថានរបស់និយោជក មកក្នុងប.ស.ស ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១២ នេះ ការិយាល័យបញ្ជីការ និងភាគទាន បានទទួលសហគ្រាសចុះ បញ្ជីការចំនួន១១២៥ សហគ្រាស ចំនួនកម្មករនិយោជិតសរុប ៧៤៣០៧ នាក់ (ក្នុងនោះមាន១៨៣៧នាក់-ខេត្ត) ។



សកម្មភាពនៃការបង់ភាគទានរបស់និយោជក



ចាប់តាំងពីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមមក បេឡាជាតិរបបសន្តិសុខសង្គមបានទទួលការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថានចំនួនប្រមាណ៣៥០០សហគ្រាស និងមានកម្មករនិយោជិត ប្រមាណ ៧៥ម៉ឺននាក់។

ដោយឡែកការចុះបញ្ជីកា សហគ្រាសគ្រឹះស្ថានរបស់នយោជកក្នុងប.ស.សចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១២ នេះ ការិយាល័យបញ្ជីកា និងភាគទាន បានទទួលសហគ្រាសចុះ បញ្ជីកាចំនួន១១២៥ សហគ្រាស ចំនួនកម្មករនិយោជិតសរុប ៧៤៣០៧ នាក់ដែលបានបញ្ជាក់ជូនក្នុងតារាងដូចខាងក្រោម៖

១. ការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន

- ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១២ របស់ការិយាល័យបញ្ជីកា និងភាគទានទទួលបានសហគ្រាសចុះបញ្ជីកាចំនួន ១១២៥ សហគ្រាស សរុបចំនួនកម្មករនិយោជិត៧៤៣០៧នាក់ដែលមាននៅក្នុងតារាងស្រាប់៖

	ទទួលបានបញ្ជីកាសហគ្រាសខែមករា ដល់ខែតុលា ឆ្នាំ២០១២										សរុប
	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	
រាជធានីភ្នំពេញ	52	65	55	35	37	56	37	34	55	35	461
ខេត្តកណ្តាល	43	22	3	6	5	12	13	1	1	0	106
ខេត្តកំពង់ស្ពឺ	5		5			1	1	2	3	1	18
ខេត្តបន្ទាយមានជ័យ		1	2	2	1			1			7
ខេត្តកំពង់ឆ្នាំង	1	2	1					2			6
ខេត្តសៀមរាប	2	7	10	2	1	7	2	8	8	12	59
ខេត្តព្រះសីហនុ	1	1	1	2	1	1	2	9	1	3	22
ខេត្តស្វាយរៀង	1	1	1		3	4	1	1	2	1	15
ខេត្តកំពង់ចាម	8	3	7	14	14	21	17	7	6		97
ខេត្តក្រចេះ		17	6	8	3	7		4		1	46
ខេត្តព្រៃវែង	2	2		4		4				0	12
ខេត្តតាកែវ	10	6	5	3		4			7	1	36
ខេត្តកំពត		1	4	12	15	4		1		1	38
ខេត្តកែប			23					1		2	26
ខេត្តកោះកុង			5				1	4		2	12
ខេត្តបាត់ដំបង				38	17	28	34	11	9	5	142
ខេត្តប៉ៃលិន			8	10		4	3	2		2	29
ខេត្តពោធិសាត់				15	17	19	5		3	0	59
ខេត្តកំពង់ធំ										16	16
សរុប	125	128	136	151	114	172	116	88	95	82	1207

បញ្ជាក់៖ តារាងខាងលើនេះបញ្ជាក់សហគ្រាស គ្រឹះស្ថានតាមប្រភេទសហគ្រាសចាប់តាំងពីដំណើរការខែវិច្ឆិកា ឆ្នាំ២០០៨ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១២មានសហគ្រាសសរុបចំនួន ៤២៣០សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន៧៤៨,៥២៤ នាក់។

២. ចេញវិញ្ញាបនបត្រជូនសហគ្រាស គ្រឹះស្ថាន

ចេញវិញ្ញាបនបត្រ បញ្ជាក់សហគ្រាស គ្រឹះស្ថាន បានចំនួន ១១៤៧ សហគ្រាស

	ចេញវិញ្ញាបនបត្រជូនសហគ្រាសខែឆ្នាំ២០១២									សរុប	
	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា		តុលា
រាជធានីភ្នំពេញ	55	68	56	35	36	58	40	34	59	35	476
ខេត្តកណ្តាល	43	22	3	6	6	12	13	2	1		108
ខេត្តកំពង់ស្ពឺ	5		5			1	1	2	3	1	18
ខេត្តបន្ទាយមានជ័យ		1	2	2	1		1	1			8
ខេត្តកំពង់ឆ្នាំង	1	3	1					2			7
ខេត្តសៀមរាប	2	7	10	2	1	7	2	8	8	12	59
ខេត្តព្រះសីហនុ	1	1	1	2	1	1	2	9	2	3	23
ខេត្តស្វាយរៀង	1	1	1		3	4	1	1	2	1	15
ខេត្តកំពង់ចាម	8	3	7	14	14	21	17	7	6		97
ខេត្តក្រចេះ		17	6	8	3	7		4		1	46
ខេត្តព្រៃវែង	2	2		4		4					12
ខេត្តតាកែវ	10	6	5	3		4			8	1	37
ខេត្តកំពត់		1	4	12	15	4		1		1	38
ខេត្តកែប			23					1		2	26
ខេត្តកោះកុង			5				1	4		2	12
ខេត្តបាត់ដំបង				38	17	28	35	11	9	5	143
ខេត្តប៉ៃលិន			8	10		4	3	2		2	29
ខេត្តពោធិសាត់				15	17	19	5		3		59
ខេត្តកំពង់ធំ										16	16
សរុប	128	132	137	151	114	174	121	89	101	82	1229

មត្តាភ័ក្ត្រ: បានផ្តល់ទុតិយភារវិញ្ញាបនបត្រថ្មីទៅសហគ្រាសចំនួន២២ សហគ្រាស រាជធានីភ្នំពេញចំនួន១៥ ខេត្តកណ្តាលចំនួន០២ ខេត្តបន្ទាយមានជ័យចំនួន០១ ខេត្តតាកែវចំនួន០១ ខេត្តព្រះសីហនុចំនួន០១ ខេត្តកំពង់ឆ្នាំង ០១ និងខេត្តបាត់ដំបងចំនួន០១ ។

៣. ការបោះពុម្ពកាតបំណុលកម្មករនិយោជិត

- បានបោះពុម្ពកាតបំណុល៩៧២៨កាត ជូនទៅសហគ្រាសចំនួន១១៨ សហគ្រាស
- បានទុតិយាប័ណ្ណធានារ៉ាប់រងហានិភ័យការងារសរុបចំនួន៣៦៧កាត

៤. វិធានការចំពោះសហគ្រាសខកខានមិនចុះបញ្ជី និងយឺតយូរក្នុងការបង់ភាគទានហានិភ័យការងារ

- ចេញលិខិតដាក់កំហិតសហគ្រាសឲ្យមកបង់ភាគទានបានចំនួន៧៦២ សហគ្រាស
- ចេញលិខិតដាក់ពិន័យសហគ្រាស គ្រឹះស្ថាន ដែលយឺតយូរក្នុងការបង់ភាគទាន និងការបញ្ជូនរបាយការណ៍កម្មករនិយោជិត ចំនួន ២១៣ សហគ្រាស

៥. ស្ថានភាពសហគ្រាសមិនទ្វារ និងល្អរក្សាការងារ

ចាប់តាំងពីដើមខែមករាដល់ខែតុលា ឆ្នាំ២០១២សហប្រតិបត្តិការ មានចំនួន ១៨១សហគ្រាស ក្នុងនោះមាន១៤១សហប្រតិបត្តិការឈប់ដំណើរការជាស្ថាពរដែលក្នុងនោះមាន(រាជធានីភ្នំពេញមានចំនួន៩៦ស.ហ ខេត្តកណ្តាល ១០ស.ហ ខេត្តបន្ទាយមានជ័យ០៨សហ ខេត្តសៀមរាប០៧សហ ខេត្តស្វាយរៀង០៧សហ ខេត្តព្រះ សីហនុចំនួន០៩សហ ខេត្តកំពង់ឆ្នាំងចំនួន ០១សហ ខេត្តកំពង់ចាមចំនួន០២សហ និងខេត្តតាកែវចំនួន០១សហ) និងសហគ្រាសបិទដំណើរការបណ្តោះ អាសន្នមានចំនួន ៤០សហ ដែលក្នុងនោះរួមមាន (រាជធានីភ្នំពេញមានចំនួន២១សហ ខេត្តកណ្តាលចំនួន០២សហ ខេត្តកំពង់ស្ពឺ០១សហ ខេត្តសៀមរាបចំនួន០១ស.ហ ខេត្តព្រះសីហនុចំនួន០១សហ ខេត្តក្រចេះ ចំនួន០២សហ ខេត្តកំពង់ចាមចំនួន០១ស.ហខេត្តបន្ទាយមានជ័យ ចំនួន០២ស.ហនិងខេត្តកំពង់ឆ្នាំងចំនួន ០៥សហ) ។

៦. ការបង់ភាគទាន

គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៨រហូតដល់ខែតុលា ឆ្នាំ២០១២ បេឡាជាតិរបបសន្តិសុខសង្គមបានទទួលចុះបញ្ជី និងដាក់ឲ្យជាប់ភាគទានចំនួន៤២៨៩សហគ្រាស ចំនួនសហគ្រាសជាប់ភាគទាន ហើយបានបង់ចំនួន៣៦២៣ ចំនួនកម្មករនិយោជិតបានបង់ភាគទានចំនួន ៧៤០,៤៦៨នាក់ និងចំនួនសហគ្រាសមិនបានបង់ភាគទានចំនួន៣០៥សហគ្រាស ។



សកម្មភាពនៃការបង់ភាគទានរបស់និយោជក

សកម្មភាពការងារសម្រេចបានឆ្នាំ២០១២ របស់ការិយាល័យតាវកាលិក



ការផ្តល់ឧបករណ៍សិប្បនិម្មិតដល់ជនរងគ្រោះ

បេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់អត្ថប្រយោជន៍ដល់សមាជិកប.ស.ស របស់ខ្លួនយ៉ាងច្រើន ក្នុងនោះការផ្តល់តាវកាលិកហានិភ័យការងារ(គ្រោះថ្នាក់ការងារ) នៅពេលសមាជិកទទួលរងគ្រោះថ្នាក់ ប្រការណាមួយដែលការងារ នេះជាបន្ទុករបស់ ប.ស.ស ។ ដោយផ្អែកតាម ប្រកាសលេខ១០៩កប/ប្រ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីតាវកាលិកហានិភ័យការងារ កម្មករនិយោជិតទាំងអស់នៃសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបេឡាជាតិ របបសន្តិសុខសង្គមមានសិទ្ធិទទួលបានតាវកាលិកហានិភ័យការងារនៅពេលដល់សម័យជនទទួលរងនូវហានិភ័យកងាររួមមាន គ្រោះថ្នាក់ការងារ គ្រោះថ្នាក់នៅពេលធ្វើណើរដោយ ត្រង់ទៅកន្លែងធ្វើការ ឬមកពីកន្លែងធ្វើការឆ្ពោះទៅលំនៅស្ថាន និង



ការផ្តល់សេវាព្យាបាល



ការផ្តល់ប្រាក់វិភាជន៍ និងប្រាក់ធនលាភ២០%ឡើង

ជម្ងឺវិជ្ជាជីវៈ ។ ការផ្តល់តារាការលិកហានិភ័យ ការងារ (អត្ថប្រយោជន៍) របស់ការិយាល័យតារាការលិកជូនដល់កម្មករនិយោជិតមានដូចខាងក្រោម ៖

ការផ្តល់សេវាសង្គ្រោះបន្ទាន់ក្នុងករណី ដែលគ្រោះថ្នាក់កើតឡើងនៅនឹងកន្លែងធ្វើការនិយោជកត្រូវផ្តល់ការសង្គ្រោះបន្ទាន់នៅកន្លែងដែលជិតបំផុត និងបន្ទាប់មកត្រូវបញ្ជូនជូនរងគ្រោះទៅមន្ទីរពេទ្យឬមន្ទីរពេទ្យបុព្វបុរាណដែលទទួលស្គាល់ដោយប.ស.ស។ ការចំណាយលើការសង្គ្រោះបន្ទាន់ និងការបញ្ជូន ខាងលើត្រូវស្ថិតនៅក្នុងបន្ទុករបស់ប.ស.ស។ ការផ្តល់សេវាថែទាំ និងព្យាបាលការព្យាបាលចំពោះកម្មករនិយោជិត ដែលរងគ្រោះដោយហានិភ័យការងារត្រូវតែប្រព្រឹត្តក្នុងមន្ទីរពេទ្យឬមន្ទីរពេទ្យបុព្វបុរាណដែលទទួលស្គាល់ដោយប.ស.ស។

កម្មករនិយោជិតដែលទទួលរងហានិភ័យ ការងារមានសិទ្ធិទទួលបានការពិនិត្យព្យាបាល ការសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យ ឬមន្ទីរពេទ្យបុព្វបុរាណដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គមផ្នែកលើកិច្ចព្រមព្រាងរវាង ប.ស.ស ជាមួយ មន្ទីរពេទ្យឬមន្ទីរពេទ្យបុព្វបុរាណសាមី។ ការផ្តល់តារាការលិកសម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្នការផ្តល់អត្ថប្រយោជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្នមាន ៖

- ប្រាក់បំណាច់ប្រចាំថ្ងៃដែលត្រូវផ្តល់ជូនគិតចាប់ពីថ្ងៃទីពីរ បន្ទាប់ពីកាលបរិច្ឆេទនៃការកើតឧបទ្វរហេតុបណ្តាលឲ្យទទួលរងហានិភ័យការងារ។
- ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំជនរងគ្រោះពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យឬមន្ទីរពេទ្យបុព្វបុរាណក្នុងករណីដែល

ស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ តម្រូវឲ្យមានអ្នកថែទាំតាមសំណើរសុំរបស់គ្រូពេទ្យព្យាបាល។

- ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការបាត់បង់សមត្ថភាព ការងារបណ្តោះអាសន្នត្រូវផ្តល់ចំពោះតែ ហានិភ័យការងារដែលតម្រូវឲ្យមានការសម្រាកព្យាបាលលើស ពី ០៤ថ្ងៃឡើងទៅ។ ការផ្តល់តារាការលិកសម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍កម្មករនិយោជិតដែលទទួលរងហានិភ័យការងារបណ្តាល ឲ្យបាត់បង់សមត្ថភាពការងារចាប់ពី២០ ភាគរយឡើងមានសិទ្ធិទទួលបានធនលាភសម្រាប់ការបាត់ បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍មានដូចខាងក្រោម ៖

- ប្រាក់បន្ថែមសម្រាប់អ្នកថែរក្សាជនរងគ្រោះកម្មករនិយោជិត ដែលទទួលរងហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ក្នុងកម្រិត ១០០ ភាគរយមានសិទ្ធិទទួលបានប្រាក់បន្ថែមសម្រាប់អ្នក ថែរក្សាដល់ខ្លួន។ ប្រាក់បន្ថែមសម្រាប់អ្នកថែរក្សាត្រូវស្មើ៥០ភាគរយនៃប្រាក់ធនលាភរបស់ជនរងគ្រោះ។

- ប្រាក់វិភាជន៍បូជាសពក្នុងករណីដែលមានការទទួលរងហានិភ័យការងាររហូតបណ្តាលឲ្យបាត់បង់ជីវិត អ្នកទទួលរ៉ាប់រងក្នុងការចាត់ចែងបូជាសព ត្រូវបានផ្តល់ប្រាក់វិភាជន៍ជាសោហ៊ុយបូជាសពដែលមានចំនួន៤.០០០.០០០រៀល។

- តារាការលិកឧត្តរជីវិតតារាការលិកឧត្តរជីវិត គឺជាប្រាក់ ធនលាភដែលត្រូវផ្តល់ឲ្យសិទ្ធិនៃជនរងគ្រោះដែលក្នុងនោះរួមមានប្រពន្ធ ឬប្តី កូន និងឪពុកម្តាយ ឬមនុស្សចាស់ជរានៅក្នុង



ការផ្តល់ប្រាក់វិភាជន៍ និងប្រាក់ធនលាភក្រោម២០%




ឧបករណ៍និងអវយវៈសិប្បនិម្មិតសំរាប់ផ្តល់ជូនជនរងគ្រោះ

បន្តកម្លាំងប្រពន្ធឬប្តីនិងកូន ។ ការទទួលនេះគឺគិតតាមអត្រាកំណត់ដែលច្បាប់បានចែង ។

- សេវាបុគ្គលិកសិប្បនិម្មិតសម្រាប់មនុស្សមានវិញ្ញាណកម្មដែលរងហានិភ័យការងារបណ្តាលឱ្យ បាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍មានសិទ្ធិទទួលបានឧបករណ៍ឬអវយវៈសិប្បនិម្មិត តាមការកំណត់របស់គ្រូពេទ្យដែលទទួលស្គាល់ដោយ ប.ស.ស និងទទួលបានសេវាសម្របសម្រួលមុខងារនិងការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញស្របតាមលក្ខខណ្ឌ ដែលនឹងកំណត់ក្នុងប្រកាសដោយឡែករបស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ។



ការពិគ្រោះយោបល់ចំពោះការផ្តល់សេវា



ការផ្តល់ប្រាក់កែប្រែសេវាហិរញ្ញប្បទាន

៥,០០០,០០០ រៀល

សកម្មភាពការងារសម្រេចបានឆ្នាំ២០១២ របស់ការិយាល័យអធិការកិច្ច



សកម្មភាពចុះអធិការកិច្ចដើម្បីផ្តល់ការកាលិកឧត្តរជីវី

ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម បានអនុវត្តនូវតួនាទីរបស់ខ្លួន យ៉ាងសកម្ម ក្នុងការផ្តល់ទិន្នន័យ និងព័ត៌មានដល់ការិយាល័យពាក់ព័ន្ធ ក៏ដូចជាអង្គការដែលបានមកពីការធ្វើអង្កេត និងការធ្វើអធិការកិច្ចការងារតាមផ្លូវសាធារណៈ ក៏ដូចនៅកន្លែងធ្វើការផ្ទាល់របស់កម្មករនិយោជិត ដែលទទួលរងហានិភ័យការងារ (គ្រោះថ្នាក់ការងារ)។ ទន្ទឹម នឹងនោះការងារសំខាន់របស់ការិយាល័យបានចុះអង្កេតផ្ទាល់ចំពោះភាពមិនប្រក្រតីអំពី ការទទួលរងនូវឧប្បទ្វរហេតុផ្សេងៗតាមលំនៅដ្ឋាន និងតាមបណ្តាមន្ទីរពេទ្យរាជធានី-ខេត្ត ជាពិសេសការផ្តល់ព័ត៌មានចំពោះការផ្តល់ឯកសារមិនគ្រប់គ្រាន់ក្នុងការទូទាត់សំណងផ្សេងៗ...។ល។ ក្រៅពីនេះការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្មបានអនុវត្ត តួនាទីរបស់ខ្លួនតាមច្បាប់ជាធរមានដោយធ្វើការដោះស្រាយវិវាទ ទាក់ទងទៅនឹងការអនុវត្តច្បាប់របស់និយោជកតាមផ្លូវតុលាការនិងការដោះស្រាយប្រឈមនាចំពោះការផ្តល់សេវារបស់ប.ស.ស ដល់កម្មករនិយោជិតជាច្រើនករណីមានតម្លាភាព និងសុក្រឹត្យ ។



សកម្មភាពនៃការចុះអធិការកិច្ចតាមបណ្តាសហគ្រាស គ្រឹះស្ថាន

លទ្ធផលការងារដែលសម្រេចបាន

ក.ការងារផ្នែកអធិការកិច្ច

ល.រ	បរិយាយ	ចំនួនសហគ្រាស
០១	បានចុះស្រាវជ្រាវសហគ្រាស គ្រឹះស្ថានថ្មី	១៦៦៧
០២	បានចុះចែកលិខិតជូនដំណឹងអធិការកិច្ច	៧៦៥
០៣	បានចុះអធិការកិច្ច និងដាក់កំហិត	១១៧៤
០៤	បានធ្វើកំណត់ហេតុស្តីពីការចុះពិន័យ	១៣៣
០៥	បានចុះអធិការកិច្ច និងដាក់កំហិតឲ្យបង់ភាគទាន	១២៦
០៦	បានអធិការកិច្ច ត្រួតពិនិត្យកម្មករដែលលាក់	១០១
០៧	បានចុះសម្របសម្រួលសហគ្រាស គ្រឹះស្ថានចុះបញ្ជីកា	១៣៨៩
០៨	បានចុះសម្របសម្រួលសហគ្រាស គ្រឹះស្ថាន បង់ភាគទាន និងប្រព័ន្ធ IT	៦១
០៩	បានចុះចែកលិខិតដាក់ពិន័យដល់សហគ្រាសគ្រឹះស្ថាន	០៦
១០	បានចុះចែកលិខិតបង់ភាគទានផ្នែកហានិភ័យការងារ	៧២
១១	បានពិនិត្យមើលការសុំពន្យារពេលបង់ភាគទាន សហគ្រាស គ្រឹះស្ថាន	១៨
១២	បានពិនិត្យមើលស្ថានភាពផ្ទាល់ ពីការបិទ-បើករបស់សហគ្រាស គ្រឹះស្ថាន	៨៥
១៣	បានចុះចែកវិញ្ញាបនបត្រសហគ្រាស គ្រឹះស្ថាន	១០៨
១៤	បានចុះពន្យល់ពីអត្ថប្រយោជន៍ ប.ស.ស ដល់សហគ្រាស គ្រឹះស្ថាន	១៥
១៥	បានចុះទារបាយការណ៍ហានិភ័យការងារ សហគ្រាស គ្រឹះស្ថាន	០២
១៦	បានចុះចែកលិខិតប្រជុំបុកសរុបលទ្ធផលការងារ ឆ្នាំ២០១០ និងទិសដៅអនុវត្តន៍ឆ្នាំ២០១១	១៦
១៧	បានចុះចែកលិខិតអញ្ជើញចូលរួមប្រជុំស្តីពីការអនុវត្តន៍គោលនយោបាយរបបធានារ៉ាប់រងហានិភ័យការងារ និងចុះចែកលិខិតអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ ពីនីតិវិធីនៃការផ្តល់តារាកាលិកហានិភ័យការងារ និងគោលនយោបាយថ្មី របស់ ប.ស.ស	១៤៤
១៨	បានចុះចែកលិខិតអញ្ជើញ សហគ្រាសចូលរួមប្រជុំពិភាក្សាការងារត្រៀមរៀប ចំយុទ្ធនាការផ្សព្វផ្សាយអប់រំលក្ខខណ្ឌ ការងារ អនាម័យ សុវត្ថិភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការ គ្រោះថ្នាក់ចរាចរណ៍	៤៧
១៩	សហការជាមួយអាជ្ញាធរ សាលាខណ្ឌទួលគោក ខណ្ឌសែនសុខ និងសាលា សង្កាត់ព្រែកហូរ ដើម្បីស្រាវជ្រាវអត្តសញ្ញាណសហគ្រាស	
២០	បានចុះសួរព័ត៌មានពីកម្មករនិយោជិត ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់	៥៤

ខ. ការងារទាក់ទងបណ្តឹងនៅតុលាការ

ល.រ	មរិយា	ចំនួនសហគ្រាស
០១	បានចូលរួមក្នុងនីតិវិធីត្រៀមទាញហេតុផលផ្ទាល់មាត់នៅ សាលាដំបូងរាជធានី	១៤
០២	បានទៅយកពាក្យសុំប្រកាសអនុវត្តជាបណ្តោះអាសន្ននៅ សាលាដំបូងកំពង់ឆ្នាំង	០១
០៣	បានជូនមន្ត្រីតុលាការ សាលាដំបូងរាជធានីភ្នំពេញ ចែកដីកាកោះសហគ្រាស គ្រឹះស្ថាន	០៦
០៤	បានចូលរួមក្នុងនីតិវិធីត្រៀមទាញហេតុផលផ្ទាល់មាត់នៅ សាលាដំបូងខេត្តកណ្តាល	០៥
០៥	បានចូលរួមក្នុងនីតិវិធីទាញហេតុផលផ្ទាល់មាត់នៅសាលាដំបូងខេត្តកណ្តាល	០៤
០៦	បានយកដីកាកោះនៅ សាលាដំបូងខេត្តកណ្តាល	០៦
០៧	បានចូលរួមក្នុងនីតិវិធីទាញហេតុផលផ្ទាល់មាត់នៅ សាលាដំបូងខេត្តកំពង់ឆ្នាំង	០២
០៨	បានចុះអង្កេតពាក្យបណ្តឹងរបស់លោកស្រី គង់ ស្រីអឿន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ឈួន ចំរុង បំរើការងារនៅក្រុមហ៊ុន គ.ឈ ហ្វេស៊ិន ដែលស្លាប់	
០៩	បានចុះសម្របសម្រួលករណីពាក្យបណ្តឹងរបស់លោកស្រី ជរ គឹមហ៊ាង	
១០	បានចុះដោះស្រាយពាក្យបណ្តឹងនៅ ខេត្តព្រះសីហនុ	០២

ការងារផ្នែកអង្កេតគ្រោះថ្នាក់ការងារ

សម្រាប់ ឆ្នាំ២០១២ ការអង្កេតហានិភ័យការងារ ចំនួន១៤៧៥៣នាក់ ក្នុងនោះមានគ្រោះថ្នាក់ការងារ ចំនួន១៤២៣២នាក់ (ប្រុសចំនួន៣៥២៤នាក់ និងស្រីចំនួន១០៧០៨នាក់) និងមិនមែនគ្រោះថ្នាក់ការងារចំនួន ៥២១នាក់ (ប្រុសចំនួន១០៩នាក់ និងស្រីចំនួន៤១២នាក់) ។ ដោយឡែកបើប្រៀបធៀបនៅក្នុង ឆ្នាំ២០១១ ការអង្កេតហានិភ័យការងារចំនួន១៣០៣៧នាក់ក្នុងនោះ មានគ្រោះថ្នាក់ការងារ ចំនួន ១២៥៧១ នាក់ (ប្រុសចំនួន២៨៣៧នាក់ និងស្រីចំនួន៩៧៣៤នាក់) និងមិនមែនគ្រោះថ្នាក់ការងារ ចំនួន៤៤៦៦នាក់ (ប្រុសចំនួន៨៣៣នាក់ និងស្រីចំនួន៣៦៣៣នាក់) ។

ឆ្នាំ	គ្រោះថ្នាក់ការងារ						មិនមែន គ្រោះថ្នាក់ការងារ	
២០១១	១២៥៧១						៤៦៦	
	ស្រាល		ធ្ងន់		ស្លាប់		ប្រុស	ស្រី
	ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី		
	២៦៩២	៩៤៩២	២១៣	២២៧	៣២	១៥	៨៣	៣៨៣
២០១២	១៤២៣២						៥២១	
	ស្រាល		ធ្ងន់		ស្លាប់		ប្រុស	ស្រី
	ប្រុស	ស្រី	ប្រុស	ស្រី	ប្រុស	ស្រី		
	៣២៦១	១០៣៣៥	២៣៤	៣៤២	២៩	៣១	១០៩	៤១២

ក្រៅពីការងារស្នូលការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្មបានអនុវត្តការងារមួយចំនួន ដូចជា ៖

- បានធ្វើការប្រជុំមន្ត្រីការិយាល័យដើម្បីពង្រឹងសមត្ថភាពផ្នែក អធិការកិច្ច និងអង្កេត និង បញ្ហាផ្សេងៗ មានចំនួន ០៤លើក ក្នុងមួយខែ
- បានបញ្ជូលទិន្នន័យស្តីពីអធិការកិច្ច
- បានធ្វើការពន្យល់ និងណែនាំដល់មន្ត្រីការិយាល័យខេត្តតាមរយៈ Call conferences
- បានសហការជាមួយអាជ្ញាធរសាលាខណ្ឌទួលគោក ខណ្ឌសែនសុខ និងសាលាសង្កាត់ព្រែកហូរដើម្បីស្រាវជ្រាវអត្តសញ្ញាណសហគ្រាស
- បានបើកអង្គប្រជុំរវាងការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្មការិយាល័យតារាកាលិកនិង ការិយាល័យបញ្ជី និងភាគទានដើម្បីធ្វើការ ពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងទាក់ទងការងារផ្នែកអង្កេតផ្នែកអធិការកិច្ចផ្នែកតារាកាលិកផ្នែកបញ្ជីនិងភាគទាន និងបញ្ហាផ្សេងៗមួយចំនួនទៀតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គមលោកស៊ីសោភ័ណនិងលោកសួន ស៊ីទៀង នាយករងបេឡាជាតិ របបសន្តិសុខសង្គម

ព្រមទាំងលោកប្រធាន និងអនុប្រធានការិយាល័យទាំងបី ។ ក្រៅពីនោះការិយាល័យបានគ្រោងអនុវត្តទិសដៅសម្រាប់ឆ្នាំបន្តរបស់ខ្លួនដូចខាងក្រោម ៖

- ១.រៀបចំគោលដៅ និងបែងចែកកំលាំងដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តន៍
- ២.បន្តសហការជាមួយការិយាល័យពាក់ព័ន្ធដើម្បីការងារអធិការកិច្ច
- ៣.បន្តធ្វើអធិការកិច្ចដាក់កំហិត និងធ្វើកំណត់ហេតុស្តីពីការពិន័យចំពោះសហគ្រាសគ្រឹះស្ថានណា ដែលមិនបានចុះបញ្ជីកាសហគ្រាស
- ៤.បន្តធ្វើការចុះអង្កេតគ្រោះថ្នាក់ការងារ ដែលទទួលបានរបាយការណ៍ហានិភ័យការងារពីសហគ្រាស
- ៥.ចាត់វិធានការណ៍ចំពោះ សហគ្រាសគ្រឹះស្ថានដែលមានការយឺតយ៉ាវ និងមិនបានបង់វិភាគទាន មក ប.ស.ស
- ៦.រៀបចំសំណុំរឿង និងដាក់ពាក្យបណ្តឹងចំពោះសហគ្រាស គ្រឹះស្ថាន ដែលមិនបានមកចុះ បញ្ជីកា និងបង់ភាគទានសម្រាប់ហានិភ័យការងារមកក្នុង ប.ស.ស
- ៧.រៀបចំផែនការចុះអធិការកិច្ច ស្តីពីករណីមិនរាយ ការណ៍ចំនួនកម្មករនិយោជិកពីប្រាក់ឈ្នួលមិនត្រឹមត្រូវ ។



សកម្មភាពចុះត្រួតពិនិត្យអំពីលក្ខខណ្ឌការងារ នៅតាមបណ្តា រោងចក្រ សហគ្រាស

កិច្ចប្រជុំពិភាក្សាជាមួយមន្ទីរព្យាបាល គ្លីនិកឯកជនស្តីពី ការប្រឈមក្នុងការផ្តល់សេវាព្យាបាលជូនជនរងគ្រោះ

ក្នុងកំឡុងឆមាសឆ្នាំ ២០១២នេះ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំ កិច្ចប្រជុំពិភាក្សាជាមួយមន្ទីរព្យាបាល គ្លីនិកឯកជនស្តីពីការប្រឈមក្នុងការផ្តល់សេវា ព្យាបាលជូនជនរងគ្រោះដែលទទួលរង ហានិភ័យការងារក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខ សង្គម និងមានការចូលរួមពីលោក លោកស្រី ជាសាយករង ប្រធានការិយាល័យ និងមន្ត្រី ជំនាញ ព្រមទាំងតំណាងមន្ទីរព្យាបាល គ្លីនិកឯកជនជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខ សង្គម បានសម្តែងការស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ វត្តមានលោក លោកស្រី តំណាងមន្ទីរ ព្យាបាលគ្លីនិកទាំងអស់ ដែលបានចំណាយ ពេលវេលា ដ៏មានតំលៃចូលរួមក្នុងកិច្ចប្រជុំ នេះ។ លោក នាយក ប.ស.ស ក៏បាន ថ្លែងអំណរគុណផងដែរចំពោះការចូលរួម សហការក្នុងការផ្តល់សេវារបស់ មន្ទីរពេទ្យ ក្នុងនោះមាន ការជួយសង្គ្រោះបន្ទាន់ការ ផ្តល់សេវាព្យាបាលថែទាំ និងផ្តល់សេវាដ៏ទៃ



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ទៀតជូនជនរងគ្រោះដែលរងគ្រោះថ្នាក់ ការងារក្នុងរយៈពេលកន្លងមក។ នេះជា បន្ទុករបស់ ប.ស.ស ដែល បានចូលរួម ចំណែកជួយសំរាលនៅពេលដែលកម្មករ និយោជិតជួបការលំបាក។ បន្ទាប់ពីបាន ជម្រាបជូននូវសារបានសង្ខេប នៃ ប.ស.ស និងការពន្យល់បកស្រាយពីលិខិតបទដ្ឋាន គតិយុត្ត ដែលមានជាអាទិ៍ ច្បាប់ស្តីពីរបប សន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ អនុក្រឹត្យ ប្រកាស សេចក្តីជូនដំណឹង មានតំលៃគតិយុត្តផ្សេងៗទៀត ដែលជា មូលដ្ឋានគ្រឹះផ្នែកច្បាប់ធានានូវនិរន្តរភាព នៃបេសកកម្មរបស់ ប.ស.ស កន្លងមក

ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត លោក នាយក ប.ស.ស ក៏បានជម្រាបជូនពីគោល បំណងនៃកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពិភាក្សា រកដំណោះស្រាយក្នុងការប្រឈមចំពោះ ការផ្តល់សេវាព្យាបាលជូនជនរងគ្រោះ ដែល ទទួលរងហានិភ័យការងារ។ បន្ទាប់មក លោកវេជ្ជបណ្ឌិត ស៊ី សោភ័ណ និង មន្ត្រី ជំនាញ បានធ្វើបទបង្ហាញជូនសមាជិក សមាជិកនៃអង្គប្រជុំ ពីបទពិសោធន៍មួយ ចំនួនដែល ប.ស.ស មន្ទីរព្យាបាល និងគ្លីនិក ឯកជន បានជួបប្រទះកន្លងមក។ ក្រោយពី បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាង ល្អិតល្អន់រួចមកកិច្ចប្រជុំបានឯកភាព សម្រេចនូវ

គោលការណ៍សម្រាប់បន្តអនុវត្តកិច្ចសហការ រវាង ប.ស.ស និងមន្ទីរពេទ្យគ្លីនិកឯកជនឲ្យ មានប្រសិទ្ធភាពបន្ថែមទៀត។

គោលការណ៍បេឡាជាតិរបបសន្តិសុខ សង្គមបានចុះកិច្ចព្រមព្រៀងប្រើប្រាស់ សេវាកម្មព្យាបាលជាមួយមន្ទីរពេទ្យរដ្ឋមួយ ចំនួនសម្រាប់ការព្យាបាលថែទាំជូនកម្មករ និយោជិតដែលជាសមាជិកនៃ ប.ស.ស ឲ្យ ទទួលបាននូវការផ្តល់សេវាឲ្យគុណភាពខ្ពស់ និងតម្លៃព្យាបាលសមរម្យតាមការកំណត់។



សកម្មភាពចូលរួមរបស់សិក្ខាកាម

ប៉ុន្តែក្នុងករណីសង្គ្រោះបន្ទាន់យើងអាច
 បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរព្យាបាល ឬ
 គ្លីនិកព្យាបាលដែលនៅជិតបំផុត។ ចំពោះ
 សោហ៊ុយការដឹកជញ្ជូនជនរងគ្រោះ និងការ
 ព្យាបាលជាបន្តបន្ទាប់ ប.ស.ស។
 ជាកិច្ចប្រយោជន៍ លោក អ៊ុក សមរិទ្ធ
 នាយកប.ស.ស បានសម្តែងនូវអំណរ
 អរគុណយ៉ាងខ្លាំងដល់បុគ្គលិកមន្ទីរ
 ពេទ្យរដ្ឋក៏ដូចជាមន្ទីរពេទ្យឯកជន ដែល
 បានសហការយ៉ាងសកម្ម ក្នុងការផ្តល់
 សេវាព្យាបាលដល់ជនរងគ្រោះដែលជា
 សមាជិក ប.ស.សកន្លងមក និងបានផ្តាំផ្ញើ
 ដល់បុគ្គលិកមន្ទីរពេទ្យទាំងអស់ឲ្យយកចិត្ត
 ទុកដាក់បន្ថែមទៅលើការផ្តល់សេវា ព្យាបាល
 ជាពិសេសផ្តោតទៅលើការពិនិត្យ និងការ
 ផ្តល់ឯកសាររបស់ជនរងគ្រោះឲ្យបាន
 គ្រប់គ្រាន់មកដល់ ប.ស.ស ដើម្បីងាយ
 ស្រួលក្នុងការទូទាត់សំណងថ្លៃព្យាបាល
 ដល់ជនរងគ្រោះបានទាន់ពេលវេលា។



លោក អ៊ុក សមរិទ្ធ នាយក ប.ស.ស ផ្តល់មតិលោទ



ការផ្តល់សេវារបស់ភ្នាក់ងារ ប.ស.ស តាមបណ្តាមន្ទីរពេទ្យ



របៀបស្តាប់ផ្តល់សេវាសង្គ្រោះបន្ទាន់

លោក វិញ្ញុ ប៊ុក រណ្តាចាត់ចុះជួបអ្នកជំងឺ

បញ្ជីឈ្មោះមន្ទីរពេទ្យចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលសង្គមសុខសង្គម (ប.ស.ស)

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ភ្នាក់ងារ ប.ស.ស	អាសយដ្ឋានមន្ទីរពេទ្យ	
១	មន្ទីរពេទ្យកាល់ម៉ែត	១១៩	០២៣ ៤២៦៩៤៨ ០២៣ ៧២៤៨៩១	០៩៧ ៦៨៧២៤២៦	ទ្រូងលេខ៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញ
២	មន្ទីរពេទ្យព្រះកុសុមៈ	១១៩	០១២ ៦៩៧ ៦៥៣ ០១៦ ៩០ ៩៧ ៧៤	០៩៧ ៦៨៧ ២៤២ ៩	អាគារលេខ១៨៨ ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
៣	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	១១៩	០២៣ ២១៧ ៧៦៤	០៩៧ ៦៨៧ ២៤២ ៧	ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
៤	មន្ទីរពេទ្យព្រះអង្គឌួង		០១១ ៧៥៥ ១១៩ ០៧៧ ៥៥០ ០១៧		មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
៥	មន្ទីរពេទ្យជ័យជំនះ	០១៥ ៥១៩ ១១៩	០១២ ៩១២ ៥២៣	០៩៧ ៦៨៧ ២៤២ ៨	ផ្លូវជាតិ ២. ឃុំតាខ្មៅ. ស្រុកតាខ្មៅ. ខេត្តកណ្តាល
៦	មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ	០១៦ ៦៩៦ ៤៨០	០២៥ ៩៨៧ ៣១៣	០៩៧ ៧៨៣ ៩៣៩ ១	ផ្លូវជាតិ ៤. ភូមិស្នោ. ឃុំស្នោ. ស្រុកច្បារមន. ខេត្តកំពង់ស្ពឺ
៧	មណ្ឌលសុខភាពបែកចាន	០១២ ១៧៥ ៨២៨ ៥ ០៩៧ ៤៩៩ ៨៩៣ ៦	០១២ ៨៩៤ ២៦០	០៩៧ ៧៨៣ ៨៧៦ ៥	ភូមិបុរីកម្មករ, ឃុំបែកចាន, ស្រុកអង្គស្នួល, ខេត្តកណ្តាល
៨	មន្ទីរពេទ្យបង្អែកអង្គស្នួល	០១២ ៥៨១ ៦៣៩	០១២ ៨៩៤ ២៦០		ផ្លូវជាតិ ៤. ស្រុកអង្គស្នួល. ខេត្តកណ្តាល
៩	មន្ទីរពេទ្យបង្អែកស្វាយរៀង	០៤៤ ៩៤៥ ១១១	០១២ ៩៥៣ ៩៧៥	០៩៧ ៧៨៣ ៨៧៥ ៩	ភូមិស្រះរង. សង្កាត់ស្វាយរៀង. ក្រុងស្វាយរៀង.
១០	មន្ទីរពេទ្យបង្អែកជីកូ	០១១ ៣៩៤ ១៧៨	០១២ ៨០៥ ២៣៦		ផ្លូវជាតិលេខ១. សង្កាត់ព្រៃអង្គញ. ក្រុងបាវិត
១១	មន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង	០២៦ ៩៨៨ ១១១	០១៥ ២៥០ ១១១		ផ្លូវជាតិលេខ៥. ភូមិកណ្តាល. ឃុំកំពង់ឆ្នាំង. កំពង់ឆ្នាំង
១២	មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច	០៨៥ ៥៨៧ ៧៥៧	០៨៥ ៥៨៧ ៧៩០	០៨៨ ៩៧ ២ ១០១ ៦	ផ្លូវជាតិលេខ៥. ភូមិតាក. ឃុំពានី. ស្រុកកំពង់ត្រឡាច
១៣	មន្ទីរពេទ្យបង្អែកសៀមរាប	០១៦ ៨០០ ១១៩	០១២ ៩២៥ ០៦១	០៨៨ ៩៧ ២ ១០១ ២	ផ្លូវ២៨៣. មណ្ឌល១. សង្កាត់ស្វាយដង្កម. សៀមរាប
១៤	មន្ទីរពេទ្យបង្អែកអូរព្រៅ	០១២ ៧៨៦ ២៨៦	០៨៩ ៨៣៧ ៦៣៧	០៨៨ ៩៧ ២ ១០១ ៣	ភូមិប្រជាធម្ម. សង្កាត់ប៉ោយប៉ែត. ក្រុងប៉ោយប៉ែត
១៥	មន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា-ជប៉ុន	០១២ ៩៣២ ៥២១	០១២ ៩២៣ ៣៥៤		ភូមិកោះកែវ. ឃុំបុស្សីក្រោក. ស្រុកមង្គលបុរី
១៦	មន្ទីរពេទ្យបង្អែកសិរីសោភ័ណ	០១២ ៩១០ ៤៦៧	០១២ ៨៥៤ ៩៨៣		ភូមិ១. ឃុំព្រះពន្លា. ស្រុកសេរីសោភ័ណ. បន្ទាយមានជ័យ
១៧	មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ	០១៦ ៦៨៦ ៨៤៣	០១២ ៧១២ ៦៤៦	០៨៨ ៩៧ ២ ១០១ ៤	#៣១. វិថីឯករាជ្យ. សង្កាត់៤. ក្រុងកំពង់សោម
១៨	មន្ទីរពេទ្យយូ CT (ខេត្តព្រះសីហនុ)	០៨៩ ៨៨ ៦៦៦៦ ០៨៥ ៨៨ ៦៦៦៦	០៨១ ៨៨ ៦៦ ៦៦		ក្រុម១២. ភូមិ២. សង្កាត់២. ក្រុងព្រះសីហនុ
១៩	មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ	០១២ ៦៦៧ ៤៨៦ ០៨៨ ៧៧៤ ៤៧៨ ៨	០១៧ ៤២៣ ៥៤៨		ភូមិស្ពឺ. ឃុំស្រុកទិញ. ស្រុកជើងព្រៃ. ខេត្តកំពង់ចាម
២០	មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក	០៨៨ ៧៧៤ ៤៧១ ១ ០១១ ៦៦៩ ៤០៨ ០៨៥ ៤១៤ ៨១៩	០៨៥ ៤១៤ ៨១៩	០១២ ៥២០ ៧៦៧	ភូមិតាហៀវក្រោម. ឃុំកោងកាង. ស្រុកពញាក្រែក

២១	មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ	០៨៨ ៧៧ ៤៤ ៧០០	០១២ ៤៩៥ ៦៥០ ០១១ ៨៦២ ០៣៩		ភូមិស្នួងលិច .សង្កាត់ស្នួង.ក្រុងស្នួង
២២	មន្ទីរពេទ្យបង្អែកខេត្តក្រចេះ	០៧២ ២១០ ៣៩១០១២ ៨២២ ៣៩១	០១២ ៩៣១ ៨៦៨	០៩៧ ៧៩៧ ៨៩៩ ៩ ០៩៧ ៩៨៩ ៦៦៩ ១	ភូមិក្រចេះ.សង្កាត់ក្រចេះ.ក្រុងក្រចេះ. ខេត្តក្រចេះ
២៣	មន្ទីរពេទ្យបង្អែកស្រុកឆ្លូង	០៩២ ៨៦៦ ៤១៣ ០១៧ ៩០៩ ៦៥៣	០១២ ៣៦៧ ៧០២		ភូមិជ្រោយថ្មក្រោម.ឃុំឆ្លូង.ស្រុកឆ្លូង. ខេត្តក្រចេះ
២៤	មន្ទីរពេទ្យបង្អែកស្រុកស្នួល	០៩៧ ៧៥២ ៧៩៩ ០១២ ៥២៧ ៩៩៦	០៩៧ ៦៥៩ ៧ ២៩ ៩		ភូមិជ្រោយស្នួល.ឃុំស្នួល.ស្រុកស្នួល. ខេត្តក្រចេះ
២៥	មន្ទីរពេទ្យបង្អែកអ្នកលៀង	០១២ ៧៩៥ ៣១៩	០១២ ៦៦០ ៨១៥		ភូមិ៣.ឃុំព្រែកខ្សាយ.ស្រុកពាមរក៍. ខេត្តព្រៃវែង
២៦	មន្ទីរពេទ្យបង្អែកព្រៃវែង	០៩៧ ២៣៤១៧៨២ ០១២ ៦៥៨ ៣០៣			ភូមិ៣.ឃុំព្រែកខ្សាយ.ស្រុកពាមរក៍. ខេត្តព្រៃវែង
២៧	មន្ទីរពេទ្យបង្អែកកោះធំ	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		ភូមិព្រែកថ្មី.ឃុំព្រែកថ្មី.ស្រុកកោះធំ. ខេត្តកណ្តាល
២៨	មន្ទីរពេទ្យបង្អែកស្រុកស្អាង	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		ភូមិព្រែករុន.ឃុំព្រែកគយ.ស្រុកស្អាង. ខេត្តកណ្តាល
២៩	មន្ទីរពេទ្យខេត្តតាកែវ	០១២ ៩៣៥ ៨១៤ ០១២ ១៧២៨ ៣៨៨			ភូមិ២.ឃុំរកាក្នុង.ស្រុកដូណាកែវ.ខេត្តតាកែវ
៣០	មន្ទីរពេទ្យបង្អែកបាទី	០១២ ៧២៤ ០៩៣ ០៩៧ ៦៤៧៤ ០៣០	០២៣ ៦៩០ ១៩ ៣៩		ភូមិបចាម.ឃុំចំបក់.ស្រុកបាទី.ខេត្តតាកែវ
៣១	មណ្ឌលសុខភាពទូលគោក	១១៩	០១២ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		ផ្លូវលេខ៣៣៩ ភូមិ៤ ក្រុម៣ សង្កាត់បឹងកក់១ ខណ្ឌទូលគោក ភ្នំពេញ
៣២	មន្ទីរពេទ្យបង្អែកសម្តេចឌី	១១៩	០១២ ៥៣ ២៨ ០៣ ០១២ ៨៦ ៤៥ ០៩		ផ្លូវជាតិលេខ៤ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌបុស្សីកែវ រាជធានីភ្នំពេញ
៣៣	មណ្ឌលសុខភាពទឹកថ្លា	១១៩	០១៧ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		មហាវិថីសហព័ន្ធស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៤	មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង	១១៩	០១៧ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		ផ្លូវជាតិលេខ៤ ភូមិគាង្គន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣៥	មន្ទីរពេទ្យបង្អែកខេត្តកែប		០១២ ៨២ ៥២ ៧៧ ០១២ ៩១ ២៣ ២០ ០១២ ៤៥ ៦២ ៤៧		ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣៦	មន្ទីរពេទ្យបង្អែកកំពង់ត្រាច	០១២ ៧៣៣ ៤៦៨ ០៩២ ៣៨៣ ៦៣២	០២៣ ៨៨២ ៦២៣ ០២៣ ៨៨២ ៤៣៤ ០១២ ៥៤៨ ០៤៧ ០១២ ៧៨៨ ២៨៨		ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពង់ត្រាច
៣៧	មន្ទីរពេទ្យបង្អែកខេត្តកំពត	០១២ ២៩៧ ២៦៨ ០១២ ៣១៦ ១៣៥	០២៣ ៨៨២ ៦២៣ ០២៣ ៨៨២ ៤៣៤ ០១២ ៥៤៨ ០៤៧ ០១២ ៧៨៨ ២៨៨		ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត
៣៨	មន្ទីរពេទ្យបង្អែកស្រែអំបិល	០១៦ ២២២ ១៨៦ ០១៦ ៨៧៧ ០០៦	០៩៧ ៩៧ ៣៩ ០០៦ ០៣៥ ២១០ ៤៩៩ ០១២ ៦២៥ ៨៥៥		ភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
៣៩	មន្ទីរពេទ្យបង្អែកខេត្តកោះកុង	០១៦ ៣០០ ១១៩ ០១៦ ២០៤ ៨៨៧	០៩៧ ៩៧ ៣៩ ០០៦ ០៣៥ ២១០ ៤៩៩ ០១២ ៦២៥ ៨៥៥		ភូមិ ១ សង្កាត់ស្វាយមានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
៤០	មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន	០៩៧ ៦២ ៨៤ ៣៣៣ ០៩៧ ៧៦ ៩៩ ៨៣៧	០២៣ ៨៨២ ៦២៣ ០២៣ ៨៨២ ៤៣៤ ០៨៦ ៨៩៣ ៧៧៧		ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៤១	មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់	១៣៥៣ ០០១០ ០១២ ៨២ ៨៤ ៦៦	០២៣ ៨៨២ ៦២៣ ០២៣ ៨៨២ ៤៣៤ ០៩២ ៧០ ៧៣ ៨៥		ភូមិពាលវ្យែក ២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

៤២	មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន	០៩៧៦២៨៤៣៣៣		
៤៣	មន្ទីរពេទ្យបង្អែកបាត់ដំបង	០១២ ២៦៩៣៨៨		
៤៤	មណ្ឌលសុខភាពព្រែកអញ្ចាញ			
៤៥	មន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រកាកោង	០៩២ ៤០៧ ៨១៨		
៤៦	មណ្ឌលសុខភាពត្រាំខ្នារ	០៨១ ៤៤៤ ១៧៤		
៤៧	មន្ទីរពេទ្យបង្អែកឧដុង្គ	០៧៨ ៨៩១ ៩១៣		
៤៨	មន្ទីរពេទ្យបារាយណ៍-សន្ទុក	០១២ ៩២៧ ១៤២		
៤៩	មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ	០១៧ ៣៩៨ ៧៥០		
៥០	មន្ទីរពេទ្យបង្អែកស្ទឹង	០១២ ៧៦៨ ៤៤៣		
៥១	មន្ទីរពេទ្យបង្អែកអង្គស្នួល	០១២ ៥៨១ ៦៣៩	០១២ ៨៩៤ ២៦០	
៥២				



គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា



រូបភាពការធ្លាក់លើសចំណុះ



ទុក្ខលំបាករបស់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាមានសុឆន្ទៈខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប។

នៅកំឡុងឆ្នាំ២០១២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអង្គការបេឡាជាតិរបបសន្តិសុខសង្គមជាសេនាធិការបានដើរតួនាទីយ៉ាងសំខាន់ បើកយុទ្ធសាស្ត្រផ្សព្វផ្សាយអប់រំលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ អត្ថប្រយោជន៍របបសន្តិសុខសង្គមការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះ

រូបភាពបើកបរលើសល្បឿនកំណត់

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ុំតឹក បានលើកឡើងថា ទិវាអន្តរជាតិរំលែកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍រៀបចំតាំងពីឆ្នាំ២០០៦ រហូតមក ដែលលើកទី១ ធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៦។ សកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានការគិតគូរខ្ពស់ ក្នុងការរំលែក



រូបភាពគ្រោះថ្នាក់ដោយធ្វេសប្រហែសរបស់អ្នកបើកបរ



ការបើកបរមិនពាក់មួកសុវត្ថិភាព

ដើម្បីធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរតាមបណ្តាញ ចក្រសហគ្រាស គ្រឹះស្ថាននានាដែលមានការទូសប្រហែសដោយមិនគោរពច្បាប់ចរាចរណ៍ ដូចជា៖ ការបើកបរល្បឿនពេក ការផ្ទុកហួសទម្ងន់ ការសេពគ្រឿងស្រវឹង ការមិនគោរព ផ្លាកសញ្ញាផ្សេងៗ នឹងបញ្ហាផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបញ្ហាយានយន្តរបស់ខ្លួនដើម្បីជៀសវាងនូវគ្រោះ ថ្នាក់ផ្សេងៗដែលកើតមានឡើងដោយសារ

បញ្ហាអស់ទាំងនេះ ។ ម៉្យាងទៀតការផ្សព្វផ្សាយបានចូលរួមចំណែកយ៉ាងសំខាន់ និង មានគោលដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គ្រប់សណ្ឋាននៅកម្ពុជាយើងឲ្យនៅកម្រិតមួយទាបបំផុត ជាពិសេសបានកាត់បន្ថយយ៉ាងច្រើនក្នុងការចំណាយប្រាក់កាស និងពេលវេលា ។



សុវត្ថិភាពក្នុងការឆ្លងឆ្នូវសម្រាប់ថ្មើរជើង

ថ្នាក់ការងារ និងការ បង្ការ គ្រោះថ្នាក់ ចរាចរណ៍ដោយមធ្យោបាយជីកជញ្ជូនរបស់កម្មករនិយោជិតដល់និយោជក ក៏ដូចជាកម្មករនិយោជិតក្នុងនោះ មានការអប់រំផ្សព្វផ្សាយដែល សង្កត់ធ្ងន់ទៅលើការបង្ការគ្រោះថ្នាក់ការងារដោយមធ្យោបាយជីកជញ្ជូនកម្មករនិយោជិតផងដែរ ។

ការបើកយុទ្ធសាស្ត្រការផ្សព្វផ្សាយ អប់រំនេះដែរបានសហការយ៉ាងស្និតមិត្តជាមួយក្រសួងពាក់ព័ន្ធនានាជាពិសេស ក្រសួងមហាផ្ទៃដែលមានមន្ត្រីជំនាញមកពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ



កូនារីរបស់អ្នកបើកបរចំពោះថ្មើរជើង



ទូរស័ព្ទ: ១២៨៦

ក្រុមប្រចាំការ Hotline 24 ម៉ោង

បេឡាជាតិរបបសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងអនុវត្ត របបធានារ៉ាប់រងហានិភ័យការងារ (គ្រោះថ្នាក់ការងារ) សម្រាប់ កម្មករនិយោជិតដែលស្ថិតនៅក្រោមច្បាប់ ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ។ ដែលក្នុងករណីមាន គ្រោះថ្នាក់កើតឡើងកម្មករនិយោជិតត្រូវធ្វើ ការជូនដំណឹងជាបន្ទាន់មកក្រសួង ដើម្បី ទទួលបានការសង្គ្រោះបន្ទាន់។ ដើម្បីឲ្យ ការផ្តល់ដំណឹង និងទទួលបានការសង្គ្រោះបន្ទាន់ ក្រសួងបានបង្កើត ក្រុមការងារប្រចាំការ និង បានធ្វើការស្នើសុំប្រព័ន្ធទូរស័ព្ទពិសេសពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងនោះដែរក្រសួងប្រៃសណីយ៍ និង ទូរ- គមនាគមន៍ បានសម្រេចផ្តល់ លេខពិសេសគឺលេខ ១២៨៦ ដែល បានអនុលោមតាមសេចក្តីសម្រេច លេខ ៧១០ បទ.អ.ប.ទចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១ ស្តីពីការផ្តល់លេខ ទូរស័ព្ទទំនាក់ទំនងបន្ទាន់ សម្រាប់ប្រើ ក្នុងហានិភ័យការងារ។ ក្រុមការងារ Hotline សម្រេចបានការងារមួយចំនួន ដូចខាងក្រោម ៖

វគ្គបណ្តុះបណ្តាលដល់បុគ្គលិកប្រចាំការ (Hotline) សម្រាប់ផ្តល់ព័ត៌មាន២៤ម៉ោង រៀបចំផែនការការងារសម្រាប់បុគ្គលិក ប្រចាំការ (Hotline) ។

ខ.ការងារផ្សព្វផ្សាយ: បានធ្វើការ ផ្សព្វផ្សាយពីប្រព័ន្ធទូរស័ព្ទនៅតាមកញ្ជក់ ទូរទស្សន៍ និងនៅតាមវិទ្យុ ធ្វើសេចក្តី ជូនដំណឹងស្តីពីប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ដល់បណ្តាសហគ្រាស និងគ្រឹះ- ស្ថានពីប្រព័ន្ធទូរស័ព្ទពិសេសនៅពេលមាន ហានិភ័យការងារ បានធ្វើការផ្សព្វផ្សាយលេខ Hotline ១២៨៦ នៅតាម Leaflete និង ព្រឹត្តិបត្រព័ត៌មានរបស់ ប.ស.ស។

គ.ការងារផ្តល់ព័ត៌មានបានទទួល និងផ្តល់ព័ត៌មានដូចជា: បច្ចុប្បន្នគ្រប់

ប្រព័ន្ធទូរស័ព្ទទាំងអស់អាចធ្វើការហៅ ចូលមកកាន់លេខ ១២៨៦ បាន ២៤ម៉ោង ដើម្បីផ្តល់សេវាសង្គ្រោះបន្ទាន់ចំពោះការ ទទួលរងគ្រោះដោយគ្រោះថ្នាក់ការងារ។ ក្រៅពីនោះក្រុម Hotline បានធ្វើការណែនាំ និងផ្តល់ព័ត៌មានជូនដល់សមាជិក ប.ស.ស ដែលទទួលរងគ្រោះឲ្យធ្វើការសង្គ្រោះ បន្ទាន់ នៅកន្លែងជិតបំផុតដែលអាចទៅបាន បន្ទាប់មកត្រូវបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ឬមន្ទីរពេទ្យបាល់ដែលបានចុះកិច្ចសន្យា ជាមួយ ប.ស.ស។



ការថែទាំនិងព្យាបាល

សេវាសង្គ្រោះបន្ទាន់

ការិយាល័យ ប.ស.ស តាមបណ្តារាជធានី-ខេត្ត

១-ការិយាល័យ ប.ស.ស ធ្នាក់កណ្តាល (រាជធានីភ្នំពេញ)
 អាសយដ្ឋាន : អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១
 ខណ្ឌទួលគោក រាជធានីភ្នំពេញ
 ទូរស័ព្ទ : ០២៣ ៩៩៨ ៤១៧ , ៩៩៨ ៤១៨ , ៩៩៨ ៤១៩
 ទូរសារ ០២៣ ៨៨២ ៦២៣
 គេហទំព័រ :
 សារអេឡិចត្រូនិច :

២-ការិយាល័យ ប.ស.ស ខេត្តស្វាយរៀង
 អាសយដ្ឋាន : ផ្ទះលេខ២២ ផ្លូវជាតិលេខ១ ភូមិបារាំងលើ សង្កាត់បារាំង
 ក្រុងបារាំង ខេត្តស្វាយរៀង
 ទូរស័ព្ទ : ០៤៤ ៩៤ ៦២ ៦៦ , ០៧៧ ៦៦ ៣២ ១៤
 សារអេឡិចត្រូនិច :

៣-ការិយាល័យ ប.ស.ស ខេត្តព្រះសីហនុ
 អាសយដ្ឋាន : ផ្ទះលេខ១១៩ A ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
 ខេត្តព្រះសីហនុ
 ទូរស័ព្ទ : ០៣៤ ៩៣ ៤៦ ០៦ , ០៧៧ ៦៦ ៣២ ១៥
 សារអេឡិចត្រូនិច :

៤-ការិយាល័យ ប.ស.ស ខេត្តកំពង់ឆ្នាំង
 អាសយដ្ឋាន : ភូមិម៉ុងបារាំង សង្កាត់ប្តូរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
 ទូរស័ព្ទ : ០២៦ ៩៨ ៨៨ ៩១ , ០៧៧ ៦៦ ៣២ ១៦
 សារអេឡិចត្រូនិច :

៥-ការិយាល័យ ប.ស.ស ខេត្តសៀមរាប
 អាសយដ្ឋាន : ផ្ទះលេខ១០ ភូមិក្រវាំងសេះ សង្កាត់គោកចក
 ក្រុងសៀមរាប ខេត្តសៀមរាប
 ទូរស័ព្ទ : ០៦៣ ៩៦ ៥៩ ៣៤ , ០៧៧ ៦៦ ៣២ ១៧
 សារអេឡិចត្រូនិច :

៦-ការិយាល័យ ប.ស.ស ខេត្តបន្ទាយមានជ័យ
 អាសយដ្ឋាន : ផ្ទះលេខ ២៥ ផ្លូវយាយម៉ៅ ភូមិបាលិលេយ្យ
 សង្កាត់ប៉ោយប៉ែក ក្រុងប៉ោយប៉ែក ខេត្តបន្ទាយមានជ័យ
 ទូរស័ព្ទ : ០៥៤ ៩៦ ៧៤ ៤៩ , ០៧៧ ៦៦ ៣២ ១៨
 សារអេឡិចត្រូនិច :

៧-ការិយាល័យ ប.ស.ស ខេត្តកំពង់ចាម
 អាសយដ្ឋាន : ភូមិ ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម
 ទូរស័ព្ទ : ០៤២ ៦៥២១ ៩៩៩/០៧៧ ៩៩ ០០ ៤៨
 សារអេឡិចត្រូនិច :

៨-ការិយាល័យ ប.ស.ស ខេត្តក្រចេះ
 អាសយដ្ឋាន : ភូមិអូរឫស្សី ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ
 ទូរស័ព្ទ :
 សារអេឡិចត្រូនិច :

៩-ការិយាល័យ ប.ស.ស ខេត្តកំពង់ស្ពឺ
 អាសយដ្ឋាន : ផ្ទះលេខ ៣៦A ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល
 ខេត្តកណ្តាល
 ទូរស័ព្ទ : ០៧៧ ៥៧០ ៩០៧
 សារអេឡិចត្រូនិច :

១០-ការិយាល័យ ប.ស.ស ខេត្តកណ្តាល
 អាសយដ្ឋាន : ផ្ទះលេខ១ ភូមិដើមមៀន សង្កាត់ដើមមៀន
 ក្រុងកោះខ្មៅ ខេត្តកណ្តាល
 ទូរស័ព្ទ : ០៧៧ ៥៧០ ៩០៣
 សារអេឡិចត្រូនិច :

១១-ការិយាល័យ ប.ស.ស ខេត្តព្រៃវែង
 អាសយដ្ឋាន : ភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
 ទូរស័ព្ទ : ០៧៧ ៥៧ ០២ ០៩
 សារអេឡិចត្រូនិច :

១២-ការិយាល័យ ប.ស.ស ខេត្តតាកែវ

អាសយដ្ឋាន : ភូមិ ២ សង្កាត់ការកុង ក្រុងជូនកែវ ខេត្តតាកែវ
 ទូរស័ព្ទ : ០៩៧ ២០០២ ៨៥២
 សារអេឡិចត្រូនិច :

១៣-ការិយាល័យ ប.ស.ស ខេត្តកែប
 អាសយដ្ឋាន : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
 ផ្លូវលេខ ៣៣A ឃុំកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
 ទូរស័ព្ទ : ០៩៧ ២០០២ ៨៥២
 សារអេឡិចត្រូនិច :

១៤-ការិយាល័យ ប.ស.ស ខេត្តកំពត
 អាសយដ្ឋាន : ភូមិលេខ ១១សភា ឃុំកំពង់កណ្តាល ក្រុងកំពត ខេត្តកំពត
 ទូរស័ព្ទ : ០១២ ៦២ ៣៣ ៣២
 សារអេឡិចត្រូនិច :

១៥-ការិយាល័យ ប.ស.ស ខេត្តកោះកុង
 អាសយដ្ឋាន : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង
 ភូមិ៤ សង្កាត់ដងទង ក្រុងខេមរៈភូមិ ខេត្តកោះកុង
 ទូរស័ព្ទ : ០៩៧ ៩៧ ៣៩ ០០៦
 សារអេឡិចត្រូនិច :

១៦-ការិយាល័យ ប.ស.ស ខេត្តបាត់ដំបង
 អាសយដ្ឋាន : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
 ទូរស័ព្ទ : ០៩៧ ៩៩ ៧២ ៨២៩/០៨៩ ៨៥ ៣៧ ១៧/០៩៧ ៥២ ៣៧ ២៧២
 សារអេឡិចត្រូនិច :

១៧-ការិយាល័យ ប.ស.ស ខេត្តប៉ៃលិន
 អាសយដ្ឋាន : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
 ទូរស័ព្ទ : ០៨៦ ៨៩ ៣៧ ៧៧
 សារអេឡិចត្រូនិច :

១៨-ការិយាល័យ ប.ស.ស ខេត្តប្រាសាទ
 អាសយដ្ឋាន : មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 ភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
 ទូរស័ព្ទ : ០៩២ ៧០ ៧៣ ៨៥
 សារអេឡិចត្រូនិច :

១៩-ការិយាល័យ ប.ស.ស ខេត្តកំពង់ធំ
 អាសយដ្ឋាន :
 ផ្ទះលេខ២៧ ផ្លូវប្រជាធិបតេយ្យ ភូមិ ៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន
 ទូរស័ព្ទ : ០៩២ ៧៤៧ ០៩៩

២០-ការិយាល័យ ប.ស.ស ខេត្តស្ទឹងត្រែង
 អាសយដ្ឋាន :
 ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
 ទូរស័ព្ទ : ០១២ ៤០៥ ៤៥១

ការរៀបចំយន្តការនៃការទូទាត់សេវាសុខាភិបាល



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និង លោក វិជ្ជ ប៉ុក រដ្ឋមន្ត្រី អញ្ជើញបើកកិច្ចប្រជុំ

ដើម្បីឱ្យការអនុវត្តនីតិវិធីយន្តការ ទូទាត់សេវាសុខាភិបាលនិងការផ្តល់សេវាមានប្រសិទ្ធភាព និងតម្លាភាពដែលធ្វើឱ្យសមាជិករបស់ខ្លួន អាចទទួលបានបានគណៈកម្មការ រៀបចំយន្តការទូទាត់សេវាសុខាភិបាល បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក វណ្ណថាត ប្រធានគណៈកម្មការរៀបចំយន្តការសេវាសុខាភិបាលលោក លោកស្រី តំណាងក្រសួងសុខាភិបាល

តំណាង មន្ទីរពេទ្យតំណាងអង្គការជាតិអន្តរជាតិពាក់ព័ន្ធ និងមន្ត្រី ប.ស.ស ជាច្រើនរូបទៀត។ គោលបំណងនៃការប្រជុំរៀបចំនេះ គឺដើម្បីពិភាក្សារកនីតិវិធី បង្កើនសមាជិកភាពជាដៃគូផ្តល់សេវាសុខាភិបាលសហការជាមួយអង្គការ ដែលជាដៃគូនានា រកឱ្យឃើញនូវការប្រឈមនានា ដែលនឹងកើតមានចំពោះការ ផ្តល់សេវាដើម្បីឱ្យរបបថែទាំសុខភាព របស់ប.ស.ស ដាក់ឱ្យដំណើរការ បានល្អ និង រលូន នៅ ពេល ខាង មុខ នេះ ។

ខាងក្រោម នេះជានីតិវិធីរបស់គណៈកម្មការយន្តការទូទាត់សេវាសុខាភិបាល៖

- 1.ធ្វើការសិក្សាជ្រាវ និងកំណត់ជ្រើររើសយកយន្តការទូទាត់ថ្លៃសេវា សុខាភិបាល និងតម្លៃសេវាមូលដ្ឋានសុខាភិបាល។
- 2.កំណត់ប្រភេទក្រុមជំងឺ និងស្នើតម្លៃសេវាដែលទូទាត់ទៅតាមក្រុម ជំងឺនីមួយៗ និងកំណត់ពីយន្តការទូទាត់ថ្លៃសេវា ដល់មូលដ្ឋាន សុខាភិបាលដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស។
- 3.កំណត់លក្ខខណៈវិនិច្ឆ័យក្នុងការជុំវិញសមូល ដុំ ហា សុខាភិបាល ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស យន្តការត្រួតពិនិត្យយុត្តិធម៌សេវា និងបែបបទទទួលបានសេវាដល់សមាជិកប.ស.ស។
4. កំណត់ បែបបទ និងនីតិវិធីដើម្បីឱ្យសមាជិក ប.ស.ស ទទួលបានសេវាសុខាភិបាល និងទាមទារការទូទាត់សេវាសុខាភិបាល។
5. សហការ និងសម្របសម្រួលជាមួយអង្គការ ឬស្ថាប័នរដ្ឋ និងអង្គការជាតិអន្តរជាតិពាក់ព័ន្ធនានា ក្នុងការបំពេញកិច្ចទាំងអស់ខាងលើ។



ភ្ញៀវកំពុងស្តាប់ឧទ្ទេសនាមក្នុងអង្គពិធី

សកម្មភាពចូលរួមរបស់មន្ត្រី ប.ស.ស ក្នុងកិច្ចប្រជុំវេទនាអន្តរជាតិសំណង គ្រោះថ្នាក់ការងារនៅប្រទេស កូរ៉េ



ការសំរាកក្រោយពីបញ្ចប់កិច្ចពិភាក្សា

បេឡាជាតិរបបសន្តិសុខសង្គមបានអនុវត្ត ដំណើរការ វិស័យសន្តិសុខសង្គមរបស់ខ្លួន ត្រឹមតែ រយៈ ពេល ជាង០៤ ឆ្នាំតែប៉ុណ្ណោះ ទទួលបានផ្លែផ្កាជាបណ្តើរៗនូវជំហានទី១ គឺរបបធានារ៉ាប់រងហានិភ័យការងារ ។ រីឯរបបសន្តិសុខសង្គមដទៃទៀត និង ជាក់ ឲ្យដំណើរការតាម ស្ថានភាពជាក់ ស្តែងនៃសេដ្ឋកិច្ចជាតិ ។ ទោះជាយ៉ាងនេះ ក្តីបេឡាជាតិរបបសន្តិសុខសង្គម ក៏ត្រូវការ នូវធនធានមនុស្សបន្ថែមដើម្បី អភិវឌ្ឍន៍ និង ជម្រុញវិស័យសន្តិសុខសង្គមដែលយើង កំពុងអនុវត្ត សព្វថ្ងៃនេះឲ្យកាន់តែទទួល បានភាពជោគជ័យបន្ថែមទៀត ។ កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១២នេះ បេឡាជាតិ របបសន្តិសុខសង្គម



លោក ស៊ី សោភ័ណ នាយករង ប.ស.ស អញ្ជើញឡើងធ្វើចំណាប់អាមេដូណ៍



រូបថតអនុស្សារើយបន្ទាប់ពីបញ្ចប់ទស្សនៈកិច្ចសិក្សា



រូបថតសាមគ្គីភាពរបស់សិក្ខាកាមចូលរួម

បានចាត់មន្ត្រីឲ្យទៅរៀន វគ្គបណ្តុះបណ្តាល លើការធានារ៉ាប់រងគ្រោះ ភ្នាក់ងារងារនិងធានារ៉ាប់រងការងារនៅប្រទេស កូរ៉េ ដែលមានសិក្ខាកាមចូលរួមពី អង្គការពាណិជ្ជកម្ម ភ្នាក់ងារងារកូរ៉េ COM WEL តំណាងអង្គការ ILO និងមានវា ឃ្លីនតំណាង ឲ្យប្រទេសមួយចំនួនជាច្រើនរូបទៀត។ វគ្គបណ្តុះបណ្តាលមានគោលបំណងធ្វើការ សិក្សាពីគ្នានិងផ្លាស់ប្តូរ បទពិសោធន៍

គ្នាទៅវិញទៅមក ជាពិសេសការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងទៅនឹងការទូទាត់សំណងជូនកម្មករ និងអាស៊ីប៉ាស៊ីហ្វិកក្នុងនោះក៏មានការធ្វើបទបង្ហាញផ្សេងៗ ទៀតស្តីពីការផ្តល់សេវា ស្ថានីតិសម្បទានិងគោលនយោបាយ ត្រឡប់ទៅរកការងារធ្វើវិញ របស់សិក្ខាកាមចូលរួមមកពីបណ្តាប្រទេសមួយ ចំនួនទៀត។ ក្រៅពី

នោះមានការផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានគតិយុត្តអន្តរជាតិ នានាទាក់ទងទៅនឹង វិស័យសន្តិសុខ សង្គមផងដែរ។



ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីការទូទាត់សំណងគ្រោះភ្នាក់ងារងារ

គោលនយោបាយនៃការធានារ៉ាប់រងហានិភ័យ ការងាររបស់ ប.ស.ស ខេត្តកំពត

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ នៅសាលាខេត្តកំពត បេឡាជាតិរបបសន្តិសុខសង្គមបានរៀបចំ ប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោល នយោបាយរបបធានារ៉ាប់រងហានិភ័យការងារ ដោយ សហការជាមួយ សាលាខេត្ត និងមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត



នាក់ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់កាតទានក្នុង ប.ស.សឱ្យបានត្រឹម ត្រូវ និងទាន់ពេលវេលាតាមការកំណត់ ។ ខណៈនោះដែរ ឯកឧត្តមក៏បានស្នើសុំឱ្យ បេឡាជាតិរបបសន្តិសុខសង្គមយក ចិត្តទុកដាក់អនុវត្តគោលនយោបាយ ធានារ៉ាប់រងហានិភ័យការងារនេះប្រកប ដោយប្រសិទ្ធភាព និងតម្លាភាពបន្ថែម ទៀតដើម្បីជាទំនុកចិត្តរបស់និយោជក ក៏ដូចជាកម្មករនិយោជិត ។

បន្ទាប់ពីឯកឧត្តមមានមតិណែនាំយ៉ាង ក្លោះក្លាយរួចមក លោក អ៊ុក សមវិទ្យា នាយក ប.ស.សបានមានប្រសាសន៍ថា បេសកកម្មរបស់បេឡាជាតិរបបសន្តិសុខ សង្គម បានអនុវត្តការកិច្ចរបស់ខ្លួនតាម បណ្តាវេទនាខេត្ត ស្មើទូទាំងប្រទេសដោយ ទទួលបានផ្លែផ្កាគួរអោយកត់សំគាល់ ក្នុងការ ពង្រីកវិសាលភាពរបស់ខ្លួន ដោយនៅសល់មួយចំនួនតូច ប.ស.ស នឹង គ្រោងរៀបចំអនុវត្តន៍បន្តឱ្យរហូតដល់ជាស្ថាពរ ។

ក្រោមអធិបតីភាព
ឯកឧត្តម ជួង ស៊ីវិវុទ្ធ អភិបាលរង និងជាតំណាងឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្តកំពត លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម ឯកឧត្តម ជួង សាវ៉ាន់ ទីប្រឹក្សាសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមន្ទីរ ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញ ខេត្តព្រមទាំងសិក្ខាកាមដែលជានិយោ- ជក ឬតំណាងមកពីសហគ្រាសគ្រឹះស្ថានជា ច្រើនរូបទៀត ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្តបានគាំទ្រចំពោះការអនុវ ត្តគោលនយោបាយធានារ៉ាប់រងហានិភ័យ

ការងារនៅខេត្តកំពត ដែល ប.ស.ស រៀប ចំឡើងដើម្បីផ្សព្វផ្សាយដល់និយោជកឬ តំណាងដែលជាម្ចាស់សហគ្រាសគ្រឹះស្ថ ឋាន អោយអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ។ នេះជា ការអនុវត្តគោលនយោបាយមួយដែលស្រប ទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូន ប្រជាពលរដ្ឋ ។

ឯកឧត្តម បានអំពាវនាវដល់គ្រប់ មន្ត្រី មានសមត្ថកិច្ចអោយចូលរួមសហការអនុ វត្តគោលនយោបាយខាងលើនេះទទួល បានជោគជ័យជាពិសេស និយោជកដែលជា នាយកឬតំណាងសហគ្រាសគ្រឹះស្ថាន ដែលមានកម្មករនិយោជិត ចាប់ពី ០៥

2012

ការដាក់ឱ្យអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ របស់បេឡាជាតិរបបសន្តិសុខសង្គមនៅខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ បេឡាជាតិរបបសន្តិសុខ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោល នយោបាយធានារ៉ាប់រងហានិភ័យការងារ ក្រោមអធិបតីភាព ឯកឧត្តម សុខ គង់ អភិបាលរង និងជាតំណាងអភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ក្នុង ជា ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត លោក អ៊ុក សមរិទ្ធា នាយកបេឡាជាតិ របបសន្តិសុខសង្គម លោក ស៊ី សោភ័ណ នាយករង បេឡាជាតិរបប



ឯកឧត្តម សុខ គង់ និងលោក អ៊ុក សមរិទ្ធា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបបធានារ៉ាប់រងហានិភ័យការងារ



ឯកឧត្តម ក្នុង ជា

សន្តិសុខសង្គម និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសិក្ខាកាម មកពីបណ្តាសហគ្រាស គ្រឹះស្ថាន ជាច្រើនរូបទៀត ។

ឯកឧត្តម សុខ គង់ អភិបាលរងខេត្ត ក៏ដូចជា ឯកឧត្តម ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គសិក្ខា សាលាទាំងមូលបានគាំទ្រចំពោះការអនុវត្តន៍គោលនយោបាយរបបធានារ៉ាប់រងហានិភ័យការងារ របស់ ប.ស.ស ដែលបានផ្តល់

ល់អត្ថប្រយោជន៍យ៉ាងធំធេងដល់កម្មករ និយោជិកនៅពេលទទួលរងគ្រោះថ្នាក់ការងារជាយថាហេតុនៅខេត្តបាត់ដំបងនេះ ។

ឯកឧត្តម សុខ គង់ បានមានប្រសាសន៍ បន្ថែមថា នេះជាការអនុវត្តន៍ស្របនឹង គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ

អនុវត្តគោលនយោបាយខាងលើនេះឱ្យទទួល បានជោគជ័យ ជាពិសេសបានអំពាវនាវដល់ នាយក ឬតំណាងសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចាប់ពី ០៤នាក់ ឡើងទៅអោយមកចុះបញ្ជីការ និង បង់ភាគទានឱ្យបានត្រឹមត្រូវ និងទាន់ពេល វេលាតាមការកំណត់ ។



ទិដ្ឋភាពចូលរួមរបស់សិក្ខាកាមក្នុងអង្គជំរឿន

របស់ប្រជាពលរដ្ឋ ហើយបានអំពាវនាវដល់ គ្រប់មន្ត្រីមានសមត្ថកិច្ចចូលរួមសហការ

ការងារផ្សព្វផ្សាយរបស់ប.ស.ស

ស្តីពីការធានារ៉ាប់រងហានិភ័យការងារក្នុងខេត្តស្ទឹងត្រែង

កាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០១២ វេលាម៉ោង ៨:០០នាទីព្រឹកនៅសណ្ឋាគារ សេកុងស្តា ខេត្តស្ទឹងត្រែង បានរៀបចំ កិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការអនុវត្តគោល នយោបាយធានារ៉ាប់រងហានិភ័យការងារ ដែលរៀបចំដោយបេឡាជាតិរបប- សន្តិសុខសង្គម នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព



ឯកឧត្តម ឡុយ សុផាត អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាទី ប្រឹក្សាផ្ទាល់របប សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអធិបតី



លោក **អ៊ុក សមវិទ្យា** នាយក (ប.ស.ស) អញ្ជើញមានតំណែងអង្គពិធី

ឯកឧត្តម ឡុយ សុផាត អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងជាទី ប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនា បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា លោក **អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រម ទាំងមានការចូលរួមពីលោក លោកស្រី ជា នាយករង មន្ត្រីជំនាញនៃបេឡាជាតិរបប សន្តិសុខសង្គម អភិបាល អភិបាលរងស្រុក តំណាងមន្ទីរអង្គការជុំវិញខេត្ត និងនាយក ឬតំណាងសហគ្រាស គ្រឹះស្ថានទូទាំង ខេត្តស្ទឹងត្រែងផងដែរ។ ចំពោះ ការពង្រីក វិសាលភាពរបបធានារ៉ាប់រងហានិភ័យការងារ ខេត្តស្ទឹងត្រែង ។ អង្គសិក្ខាសាលាបានផ្សព្វ

ផ្សាយដល់សហគ្រាស គ្រឹះស្ថាន ដែល ប្រើប្រាស់កម្មករនិយោជិតចាប់ពី ០៤ នាក់ឡើងទៅឲ្យអនុវត្តការងារតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំង ឡាយដែលស្ថិតនៅក្រោម បទបញ្ញត្តិនៃ ច្បាប់ស្តីពីការងារឲ្យទទួលបាន ប្រសិទ្ធិ ភាពតម្លាភាពក្នុងការអនុវត្តគោលនយោ បាយធានារ៉ាប់រងហានិភ័យការងាររបស់ បេឡាជាតិរបបសន្តិសុខសង្គមនៅខេត្ត ស្ទឹងត្រែងនេះ។ នេះជាការអនុវត្តន៍ស្របនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋឲ្យស្ថិតនៅកំរិតមួយទាបបំផុត។

ឯកឧត្តមអំពាវនាវសូមអំពាវនាវដល់គ្រប់ មន្ត្រីមានសមត្ថកិច្ចចូលរួមសហការអនុវត្ត គោលនយោបាយខាងលើនេះឲ្យទទួល បាន ជោគជ័យជាពិសេសនាយក ឬតំណាង សហគ្រាស គ្រឹះស្ថានដែលមានកម្មករ និយោជិតចាប់ពី០៤នាក់ឡើងអញ្ជើញ មកចុះបញ្ជីកា និងបង់ភាគទានឲ្យបាន ត្រឹមត្រូវនិងទាន់ពេលវេលាតាមនីតិវិធី និង ស្នើសុំឲ្យបេឡាជាតិរបបសន្តិសុខសង្គម យកចិត្តទុកដាក់អនុវត្តគោលនយោបាយ ធានារ៉ាប់រងហានិភ័យការងារនេះប្រកបដោយ ប្រសិទ្ធិភាព និងតម្លាភាពបែបទៀត។



ការអញ្ជើញចូលរួមក្នុងអង្គពិធី

ការបណ្តុះបណ្តាលធនធានមនុស្សរបស់អង្គភាព បេឡាជាតិរបបសន្តិសុខសង្គម



លោក អ៊ុក សមរិទ្ធ ចូលរួមបើកសិក្ខាសាលា

ទន្ទឹមនឹងការអនុវត្តវិស័យសន្តិសុខសង្គម ទទួលបានជោគជ័យជាបណ្តើរៗ គួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ បេឡាជាតិរបបសន្តិសុខសង្គមក៏ ទាមទារនូវធនធានមនុស្សបន្ថែមទៀត ដើម្បីអនុវត្តការងារឲ្យមានភាពរលូនតម្លាភាព និងប្រសិទ្ធភាពផងដែរ។ នៅដើមឆ្នាំ២០១២ កន្លងមកអង្គការបេឡាជាតិរបបសន្តិសុខសង្គម មានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីប.ស.ស ស្តីពីសវនកម្មដែលខ្វះខាតដោយ ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ។

វគ្គបណ្តុះបណ្តាលមានគោលបំណង បង្រៀនដល់សិក្ខាកាមឲ្យបានយល់ដឹង និងបានជ្រួតជ្រាបអំពីការ ធ្វើសវនកម្មគ្រប់ប្រភេទនៅក្នុងស្ថាប័ន របស់ខ្លួនក៏ដូចជាស្ថាប័ន ដទៃទៀត។ វគ្គបណ្តុះបណ្តាលនេះដែរ មានបំណងផ្តល់នូវចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ ក្នុងការជំរុញការអនុវត្តកិច្ច ប្រតិបត្តិការណ៍ប្រកបដោយលទ្ធផលល្អ ប្រសិទ្ធភាព សន្សំសំចៃ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។



ការចូលរួមរបស់ប្រធាន អនុប្រធានការិយាល័យ

ម្យ៉ាងទៀតធ្វើឲ្យសិក្ខាកាម យល់ដឹងនូវការការពារធនធានពីការបាត់បង់ ការការពារពីការប្រើប្រាស់ខុសការការពារពីការខូចខាតនិងបំពេញកាតព្វកិច្ចទទួលខុសត្រូវដោយបានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ការបណ្តុះបណ្តាលបុគ្គលិក និងបង្កើត បេឡាជាតិរបបសន្តិសុខសង្គម



លោក **អ៊ុក សមវិទ្យា** នាយក ប.ស.ស អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល

បេឡាជាតិរបបសន្តិសុខសង្គម (ហៅកាត់ថាប.ស.ស) បានបើកវគ្គបណ្តុះបណ្តាលរបស់ខ្លួនដល់បុគ្គលិកទើបចូលថ្មី ក្នុងគោលបំណងបង្កាត់បង្ហាញ អំពីបែបបទ នៃនីតិវិធីក្នុងការអនុវត្តវិស័យសន្តិសុខសង្គម ក្នុងប.ស.ស ជាពិសេសរបបធានា រ៉ាប់រងហានិភ័យការងារ ដែលជាជំហានដំបូងរបស់ប.ស.ស ដោយធានារ៉ាប់រងគ្រោះថ្នាក់ការងារដល់កម្មករនិយោជិត ។ ការបើកវគ្គបណ្តុះបណ្តាលនេះដែរ គឺដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកឲ្យមានលទ្ធភាពបម្រើការងារប្រកបដោយ ប្រសិទ្ធភាពតម្លាភាព និងឲ្យទទួលបានភាពជោគជ័យបន្ថែមទៀត ។



លោក **ថាវ ម៉ីនវិទ្ធី** ប្រធានការិ. គោលនយោបាយកំពុងធ្វើបទបង្ហាញ

សារប្រយោជន៍របស់ទឹកផ្លែទទឹម



ការស្រាវជ្រាវវិទ្យាសាស្ត្រ
បានទទួលស្គាល់បណ្តាសារជាតិ
ប្រឆាំងអុកស៊ីតកម្មក្នុងទឹកផ្លែទទឹម អាចរារាំងផ្ទាំងច្បាប់មធ្យម
លើគែមសរសៃឈាមនិងបន្ថយសម្ពាធ អុកស៊ីតកម្មលើកោសិកា
សរសៃឈាម, ជួយឱ្យកោសិកាទាំងនេះបង្កើតអុកស៊ីតនីត្រិ
កច្រើនជាង, ធ្វើឱ្យរីកសរសៃឈាម ។

ការស្រាវជ្រាវថ្មីៗនេះបំផុតរបស់
អាមេរិកនិងអឺរ៉ុប ក៏ឱ្យដឹងដែរថាទឹក
ផ្លែទទឹមមានលទ្ធភាពទប់ស្កាត់ផ្ទាំងជាតិ
ខ្លាញ់ច្បាប់លើគែម សរសៃឈាម, ធ្វើឱ្យ
ថយចុះគ្រោះថ្នាក់ត្រូវក្រិនរឹងសរសៃ
ឈាមនិងរក្សាឱ្យកោសិកាសរសៃឈាម
បេះដូងល្អជាតិច្នោះ ពិសេសក្នុងទឹកផ្លែ
ទទឹមសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម
Polyphenol ដែលជាសារជាតិសំខាន់មួយ
ដើម្បីការពារសរសៃឱ្យធូលីវាខ្ចីកាល់សេរី
ហេតុនេះវាត្រូវបានចាត់ទុកជាភេសជ្ជៈដ៏
មានតម្លៃ, មានឥទ្ធិពលប្រឆាំងជំងឺរាគព, បង្ការជំងឺសរសៃឈាមបេះដូង Alzheimer
និងមហារីក ។ ក្រៅពីនេះទឹកផ្លែទទឹមនៅ
ជួយបង្កើនកូឡេស្តេរ៉ូល, បន្ថយកូឡេស្តេរ៉ូ
លអាក្រក់ ។ ដូច្នេះវាបំផុតចំពោះមនុស្ស

គ្រប់គ្នា, គ្រប់វ័យ ។
ចំពោះកុមារតូចៗ ទឹកផ្លែទទឹមជួយ
ឱ្យមានសុខភាពល្អនិងទប់ស្កាត់ជំងឺ
សរសៃឈាមបេះដូង ។ អាចកៀបផ្លែទទឹម
ទាំងគ្រាប់ ព្រោះសារជាតិប្រេងក្នុងគ្រាប់
មានឥទ្ធិពលរារាំងមហារីកស្បែក ។ ពេល
ឱ្យកុមារផឹកទឹកផ្លែទទឹម គួរឈាយជាមួយ
ទឹកឆ្អិនបន្តិចនិងឱ្យផឹកសន្សឹមៗ មិនត្រូវ
ឱ្យកុមារផឹកច្រើននៅពេលដំបូង ។
ចំពោះស្ត្រី ឥទ្ធិពលរបស់ទឹកផ្លែទទឹម
កាន់តែបង្ហាញច្បាស់លាស់ ។ ក្រៅពីឥទ្ធិ-
ពលបង្ការប្រឆាំងជំងឺសរសៃឈាមបេះ
ដូងពន្លឺជំងឺរាគពនិងទប់ស្កាត់មហារីក,
ទឹកផ្លែទទឹមដែលសម្បូរទៅដោយវីតាមីន
A, C, E និងអាស៊ីតហ្វូលិក មានឥទ្ធិពល
ការពារនិងបង្កើនសុខភាពរបស់ស្ត្រីទាំង

ក្នុងពេលមានគភ៌ សម្រាលកូននិងរហូត
ដល់ពេលចាស់ ៖
-ធ្វើឱ្យថយចុះគ្រោះថ្នាក់សម្រាល
កូនមិនគ្រប់ខែនិងមិនគ្រប់ទម្ងន់ពេល
កើត និងអាការៈខ្វះឈាម, ខ្វះជាតិដែក
ដែលតែងជួបប្រទះនៅនឹងស្ត្រីមានគភ៌ ។
-ជួយរក្សាភាពស្រស់ក្មេងរបស់
ស្ត្រីធ្វើឱ្យស្បែកទន់និងបញ្ចៀសការ
រលាកឆ្លងមេរោគ ។
-ល្អបំផុតសម្រាប់ស្ត្រីអស់រដូវ វាជួយ
ស្ត្រីទប់ទល់បានល្អចំពោះរោគសញ្ញា
របស់វ័យចំណាស់ និងធ្វើឱ្យថយចុះគ្រោះ
ថ្នាក់កើតជំងឺ Alzheimer នៅពេល
ចាស់ ។